

**សូមចុះឈ្មោះបោះឆ្នោតនៅក្នុង
រដ្ឋរបស់អ្នក ដោយ
ទម្រង់បណ្តា និងការណែនាំនេះ**



សម្រាប់ ពលរដ្ឋសហរដ្ឋអាមេរិក

ការណែនាំទូទៅ

អ្នកដែលអាចប្រើពាក្យស្នើសុំនេះ

ប្រសិនបើអ្នកជាពលរដ្ឋសហរដ្ឋអាមេរិកដែលរស់នៅ ឬមានអាសយដ្ឋាននៅក្នុងសហរដ្ឋអាមេរិក អ្នកអាចប្រើប្រាស់ពាក្យស្នើសុំនៅក្នុងកូនសៀវភៅនេះដើម្បី៖

- សូមចុះឈ្មោះបោះឆ្នោតនៅក្នុងរដ្ឋរបស់អ្នក
- សូមរាយការណ៍អំពីការប្តូរឈ្មោះទៅកាន់ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតរបស់អ្នក
- សូមរាយការណ៍អំពីការប្តូរអាសយដ្ឋានមោះទៅកាន់ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតរបស់អ្នក
- សូមចុះឈ្មោះជាមួយគណបក្សនយោបាយ។

ករណីលើកលែង

សូមកុំប្រើពាក្យស្នើសុំនេះ ប្រសិនបើអ្នករស់នៅក្រៅសហរដ្ឋអាមេរិក និងដែលរស់នៅសហរដ្ឋអាមេរិក និងមិនមានលំនៅស្ថាន(ស្របច្បាប់) នៅក្នុងប្រទេសនេះ ឬប្រសិនបើអ្នកនៅក្នុងបន្ទាយយោធាក្រៅប្រទេស។ សូមប្រើពាក្យស្នើសុំប្រើសេវាសហព័ន្ធដែលមានសម្រាប់អ្នកពីបន្ទាយយោធា ស្ថានទូតសហរដ្ឋអាមេរិក ឬការិយាល័យកុងសុល។

New Hampshire ស្ថាននៃទីក្រុងនិងទីប្រជុំជននឹងទទួលយកទម្រង់បែបបទនេះតែក្នុងករណីមានសំណើចំពោះអវត្តមានអ្នកបោះឆ្នោតដោយធ្វើចូលនូវទម្រង់ចុះឈ្មោះ។

នៅ Dakotaខាងជើង មិនមានការចុះឈ្មោះអ្នកបោះឆ្នោតទេ។

នៅរដ្ឋWyoming ច្បាប់មិនអនុញ្ញាតឱ្យធ្វើការចុះឈ្មោះឡើយ។

របៀបពិនិត្យមើលថាតើអ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោតនៅក្នុងរដ្ឋរបស់អ្នកឬទេ

រដ្ឋនីមួយៗមានច្បាប់ផ្ទាល់ខ្លួនអំពីថាតើនរណាអាចចុះឈ្មោះនិងបោះឆ្នោតបាន។ ពិនិត្យមើលព័ត៌មានក្នុងរដ្ឋរបស់អ្នកនៅក្នុងការណែនាំរដ្ឋ។ រដ្ឋទាំងអស់ត្រូវបានរៀបចំឱ្យអ្នកត្រូវតែជាពលរដ្ឋសហរដ្ឋអាមេរិកពិភពលោក ឬដោយគ្រប់និយកម្មដើម្បីចុះឈ្មោះបោះឆ្នោតក្នុងការបោះឆ្នោតសហព័ន្ធនិងបោះឆ្នោតរដ្ឋ។ ច្បាប់សហព័ន្ធកំណត់ថាជាអំពើខុសច្បាប់ក្នុងការទាមទារជាពលរដ្ឋសហរដ្ឋអាមេរិកដោយមិនពិតដើម្បីចុះឈ្មោះបោះឆ្នោតនៅក្នុងការបោះឆ្នោតមូលដ្ឋាន រដ្ឋ ឬសហព័ន្ធណាមួយ។ អ្នកមិនអាច ចុះឈ្មោះបោះឆ្នោតលើសពីមួយកន្លែងបានឡើយ។

របៀបនៃការបំពេញពាក្យស្នើសុំនេះ

សូមប្រើការណែនាំសម្រាប់ពាក្យស្នើសុំនិងការណែនាំរដ្ឋដើម្បីប្រាប់អ្នកអំពីការបំពេញពាក្យស្នើសុំនេះ។

- ជាដំបូង ត្រូវអានការណែនាំសម្រាប់ពាក្យស្នើសុំ។ ការណែនាំទាំងនេះនឹងផ្តល់ឱ្យអ្នកនូវព័ត៌មានចាំបាច់ដែលអនុវត្តចំពោះមនុស្សគ្រប់គ្នាដែលប្រើប្រាស់ពាក្យស្នើសុំនេះ។
- បន្ទាប់មក ស្វែងរករដ្ឋរបស់អ្នកនៅក្រោមការណែនាំរដ្ឋ។ ចូរប្រើការណែនាំទាំងនេះដើម្បីបំពេញប្រអប់លេខ 6 7 និង ដោយយោងទៅការណែនាំទាំងនេះសម្រាប់ព័ត៌មានអំពីសិទ្ធិរបស់អ្នកបោះឆ្នោតនិងតម្រូវការស្ស៊ីវិលមួយសម្រាប់ប្រអប់លេខ 9។

នៅពេលដែលត្រូវចុះឈ្មោះបោះឆ្នោត

រដ្ឋនីមួយៗមានកាលកំណត់សម្រាប់ចុះឈ្មោះអ្នកបោះឆ្នោតផ្ទាល់ខ្លួន។ សូមពិនិត្យមើលកាលកំណត់សម្រាប់រដ្ឋរបស់អ្នកនៅទំព័រចុងក្រោយនៃកូនសៀវភៅនេះ។

របៀបដាក់បញ្ជូនពាក្យស្នើសុំរបស់អ្នក

សូមផ្ញើពាក្យស្នើសុំរបស់អ្នកទៅកាន់អាសយដ្ឋានដែលបានរាយនៅក្នុងរដ្ឋរបស់អ្នកនៅក្នុងការណែនាំរដ្ឋ។ ឬក៏ បញ្ជូនពាក្យស្នើសុំដោយផ្ទាល់ទៅកាន់ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតរបស់អ្នក។ រដ្ឋដែលតម្រូវឱ្យទទួលទម្រង់បែបបទជាតិនឹងទទួលយកពាក្យស្នើសុំថតចម្លងដែលបោះពុម្ពចេញពីរូបភាពកុំព្យូទ័រតាមទំហំទៀងទាត់ និងមានចុះហត្ថលេខាដោយអ្នកដាក់ពាក្យស្នើសុំ និងផ្ញើដោយស្រោមសំបុត្រជាមួយអាសយដ្ឋានត្រឹមត្រូវ។

អ្នកបោះឆ្នោតលើកដំបូងដែលចុះឈ្មោះដោយផ្ញើតាមប្រៃសណីយ៍

ប្រសិនបើអ្នកចុះឈ្មោះបោះឆ្នោតសម្រាប់លើកដំបូងក្នុងយុគសម័យការបោះឆ្នោត និងផ្ញើពាក្យស្នើសុំចុះឈ្មោះតាមប្រៃសណីយ៍ ច្បាប់សហព័ន្ធតម្រូវឱ្យអ្នកបង្ហាញភស្តុតាងបញ្ជាក់អត្តសញ្ញាណនូវការបោះឆ្នោតលើកដំបូងរបស់អ្នក។ ភស្តុតាងបញ្ជាក់អត្តសញ្ញាណរួមមាន៖

- រូបថតអត្តសញ្ញាណមានសុពលភាពនិងបច្ចុប្បន្ន ឬ
 - វិក័យបត្រប្រើប្រាស់ភ្លើងទឹក របាយការណ៍ធនាគារស្រែករដ្ឋាភិបាល ស្រែកទូទាត់ឬឯកសាររដ្ឋាភិបាលបច្ចុប្បន្នដែលមានឈ្មោះ និងអាសយដ្ឋានរបស់អ្នក។
- អ្នកបោះឆ្នោតអាចលើកលែងលក្ខខណ្ឌនេះ ប្រសិនបើគេដាក់ជូន ឯកសារថតចម្លង អត្តសញ្ញាណនេះជាមួយទម្រង់ចុះឈ្មោះអ្នកបោះឆ្នោត។ ប្រសិនបើអ្នកចង់ដាក់ឯកសារថតចម្លង សូមចាំនូវចំណុចខាងក្រោម៖
- រដ្ឋរបស់អ្នកអាចមានតម្រូវអត្តសញ្ញាណបន្ថែមទៀត ដែលអាចកំណត់ឱ្យអ្នកបង្ហាញអត្តសញ្ញាណនៅកន្លែងបោះឆ្នោត ទោះបីអ្នកបំពេញតាមភស្តុតាងបញ្ជាក់អត្តសញ្ញាណសហព័ន្ធក្តី។
 - សូមកុំដាក់បញ្ជូនឯកសារដើមជាមួយនិងពាក្យស្នើសុំនេះ គឺដាក់តែឯកសារថតចម្លងប៉ុណ្ណោះ។

ប្រសិនបើអ្នកផ្តល់ពាក្យស្នើសុំនេះនៅភ្នាក់ងាររដ្ឋប្រតិបត្តិការសាធារណៈ

ប្រសិនបើអ្នកបានផ្តល់ពាក្យស្នើសុំនេះនៅភ្នាក់ងាររដ្ឋប្រតិបត្តិការសាធារណៈ នោះវាក៏ជាជម្រើសរបស់អ្នកក្នុងការប្រើពាក្យស្នើសុំនេះ។ ប្រសិនបើអ្នកសម្រេចប្រើពាក្យស្នើសុំនេះក្នុងការចុះឈ្មោះបោះឆ្នោត អ្នកអាចបំពេញវានិងបញ្ជូនវាទៅភ្នាក់ងាររដ្ឋ ឬការិយាល័យសាធារណៈ។ ពាក្យស្នើសុំនឹងត្រូវដាក់សម្រាប់អ្នក។ ឬ អ្នកអាចយកវាជាមួយអ្នកហើយផ្ញើពាក្យស្នើសុំរបស់អ្នកទៅកាន់អាសយដ្ឋានដែលបានរាយនៅក្នុងរដ្ឋរបស់អ្នកនៅក្នុងការណែនាំរដ្ឋ។ អ្នកក៏អាចយកវាមកជាមួយដើម្បីបញ្ជូនដោយផ្ទាល់ទៅការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតមូលដ្ឋាន។

សម្គាល់៖ ឈ្មោះ និងទីតាំងនៃភ្នាក់ងាររដ្ឋ ឬការិយាល័យសាធារណៈដែលអ្នកបានទទួលពាក្យស្នើសុំនឹងនៅជាការសម្ងាត់។ វានឹងមិនបង្ហាញនៅលើពាក្យស្នើសុំរបស់អ្នកឡើយ។ ប្រសិនបើអ្នកសម្រេចមិនប្រើពាក្យស្នើសុំនេះដើម្បីចុះឈ្មោះបោះឆ្នោតទេ ការសម្រេចចិត្តនៅក៏នៅជាការសម្ងាត់ផងដែរ។ វានឹងមិនប៉ះពាល់ដល់សេវាដែលអ្នកទទួលបានពីភ្នាក់ងារឬការិយាល័យទេ។

ការណែនាំសម្រាប់ពាក្យស្នើសុំ។

មុនពេលបំពេញទម្រង់ពាក្យស្នើសុំនេះ ចូរឆ្លើយសំណួរនៅផ្នែកខាងលើទម្រង់ថា តើអ្នកជាពលរដ្ឋសហរដ្ឋអាមេរិក ឬជាតិអ្នកមានអាយុ 18 ឆ្នាំនៅថ្ងៃ ឬមុនថ្ងៃបោះឆ្នោតឬទេ? ប្រសិនបើអ្នកឆ្លើយថាទេចំពោះសំណួរទាំងនេះ អាចមិនអាចប្រើទម្រង់នេះដើម្បីចុះឈ្មោះបោះឆ្នោតទេ។ ទោះជាយ៉ាងនេះក្តី ការណែនាំជាក់លាក់របស់រដ្ឋអាចផ្តល់ឲ្យព័ត៌មានបន្ថែមអំពីសិទ្ធិចុះឈ្មោះបោះឆ្នោតនៅមុនអាយុ 18 ឆ្នាំ។

ប្រអប់ទី 1 — ឈ្មោះ

សូមសរសេរឈ្មោះពេញរបស់អ្នកនៅក្នុងប្រអប់នេះតាមលំដាប់នាមខ្លួននាមត្រកូលនាមកណ្តាល។ មិនត្រូវប្រើឈ្មោះហៅក្រៅឬឈ្មោះដើមឡើយ។

សម្គាល់៖ ប្រសិនបើពាក្យស្នើសុំនេះមិនមែនសម្រាប់ការប្តូរឈ្មោះទេ សូមប្រាប់យើងក្នុង ប្រអប់ A (នៅកន្លែងទំព័រក្រោមនៃទម្រង់) ឈ្មោះពេញរបស់អ្នកមុនពេលប្តូរ។

ប្រអប់ទី 2 អាសយដ្ឋានលំនៅស្ថាន

សូមសរសេរអាសយដ្ឋានលំនៅស្ថានរបស់អ្នកនៅក្នុងប្រអប់នេះ (អាសយដ្ឋានស្របច្បាប់)។ ចូរកុំ ដាក់ អាសយដ្ឋានប្រៃសណីយ៍របស់អ្នកនៅទីនេះ ប្រសិនបើវាខុសពីអាសយដ្ឋានលំនៅស្ថាន។ ចូរកុំ ប្រើ ប្រអប់ការិយាល័យប្រៃសណីយ៍ ឬផ្លូវជនបទដោយគ្មានលេខប្រអប់ឡើយ។ យោងទៅការណែនាំជាក់លាក់របស់រដ្ឋសម្រាប់វិធានទាក់ទងនឹងការប្រើប្រាស់លេខផ្លូវ។

សម្គាល់៖ ប្រសិនបើអ្នកត្រូវបានចុះឈ្មោះពីមុនមក ប៉ុន្តែគេនេះគឺជាលើកទីមួយដែលអ្នកចុះឈ្មោះពីក្នុងអាសយដ្ឋានក្នុងប្រអប់ទី 2 សូមប្រាប់យើងនៅក្នុង ប្រអប់ B (នៅពាក់កណ្តាលខាងក្រោមទម្រង់) អាសយដ្ឋានដែលអ្នកត្រូវបានចុះឈ្មោះពីមុនមក។ សូមប្រាប់យើងអាសយដ្ឋានឲ្យបានច្រើនតាមដែលអ្នកចាំ។

សម្គាល់ផងដែរ៖ ប្រសិនបើអ្នករស់នៅទីជនបទ ប៉ុន្តែមិនមានអាសយដ្ឋានផ្លូវ ឬប្រសិនបើគ្មានអាសយដ្ឋាន សូមបង្ហាញទីកន្លែងដែលអ្នករស់នៅដោយប្រើផែនទីក្នុងប្រអប់ C (នៅខាងក្រោមទម្រង់នេះ)។

ប្រអប់ទី 3 អាសយដ្ឋានប្រៃសណីយ៍

ប្រសិនបើអ្នកទទួលសំបុត្រនៅអាសយដ្ឋានដែលផ្សេងពីអាសយដ្ឋានក្នុងប្រអប់ទី 2 ចូរដាក់អាសយដ្ឋានប្រៃសណីយ៍របស់អ្នកនៅក្នុងប្រអប់នេះ។ ប្រសិនបើអ្នកមិនមានអាសយដ្ឋានក្នុងប្រអប់ 2 អ្នក ត្រូវ សរសេរក្នុងប្រអប់ទី 3 នូវអាសយដ្ឋានដែលអ្នកអាចទទួលបានដោយការផ្ញើនេះ។

ប្រអប់ទី 4 ថ្ងៃខែឆ្នាំកំណើត

សូមសរសេរថ្ងៃខែឆ្នាំកំណើតរបស់អ្នកតាមលំដាប់នៅក្នុងប្រអប់នេះ ខែ ថ្ងៃ ឆ្នាំ។ *ប្រយ័ត្នមិនត្រូវប្រើកាលបរិច្ឆេទថ្ងៃនេះទេ!*

ប្រអប់ទី 5 លេខទូរស័ព្ទ

រដ្ឋជាច្រើនស្នើសុំលេខទូរស័ព្ទរបស់អ្នក ក្នុងករណីដែលមានសំណួរអំពីពាក្យស្នើសុំរបស់អ្នក។ ទោះជាយ៉ាងនេះក្តី អ្នកមិនត្រូវបំពេញនៅក្នុងប្រអប់នេះទេ។

ប្រអប់ទី 6 លេខអត្តសញ្ញាណប័ណ្ណ

ច្បាប់សហព័ន្ធតម្រូវឲ្យ រដ្ឋត្រូវប្រមូលលេខអត្តសញ្ញាណនៃអ្នកចុះឈ្មោះម្នាក់ៗ។ អ្នកត្រូវយោងទៅការណែនាំជាក់លាក់របស់រដ្ឋសម្រាប់ចំណុច 6 ទាក់ទងនឹងព័ត៌មានអំពីលេខណាដែលបានទទួលសម្រាប់រដ្ឋរបស់អ្នក។ ប្រសិនបើអ្នកគ្មានលេខប័ណ្ណបើកបរ ឬលេខសន្តិសុខសង្គម ចូរបង្ហាញនៅលើទម្រង់នេះ និងលេខត្រូវបញ្ជូនទៅឲ្យអ្នកដោយរដ្ឋ។

ប្រអប់ទី 7 ជម្រើសបក្ស

នៅក្នុងរដ្ឋខ្លះ អ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬអនុសញ្ញា។ ដើម្បីដឹងថារដ្ឋរបស់អ្នកតម្រូវលក្ខខណ្ឌនេះ សូមមើលចំណុច 7 នៅក្នុងការណែនាំនៅក្នុងរដ្ឋរបស់អ្នក។

ប្រសិនបើអ្នកចង់ចុះឈ្មោះជាមួយគណៈបក្ស ចូរសរសេរនៅក្នុងប្រអប់នូវឈ្មោះពេញនៃគណៈបក្សដែលជាជម្រើសរបស់អ្នក។

ប្រសិនបើអ្នកមិនចង់ចុះឈ្មោះជាមួយគណៈបក្សណាមួយទេ ចូរសរសេរ "គ្មានបក្ស" ឬទុកប្រអប់នៅទំនេរ។ សូមកុំសរសេរពាក្យ "ឯករាជ្យ" ប្រសិនបើអ្នកចង់មានន័យថា "គ្មានបក្ស" ពីព្រោះវាអាចច្រឡំជាមួយឈ្មោះគណៈបក្សនៅក្នុងរដ្ឋរបស់អ្នក។

សម្គាល់៖ ប្រសិនបើអ្នកមិនចុះឈ្មោះជាមួយគណៈបក្សទេ អ្នកនៅតែអាចបោះឆ្នោតទូទៅនឹងដោយគ្មានបក្សពួក (គ្មានបក) នូវការបោះឆ្នោតបឋម។

ប្រអប់ទី 8 សាសន៍ ឬក្រុមជនជាតិ

រដ្ឋមួយចំនួនតូចស្នើសុំបញ្ជាក់អំពីសាសន៍ ឬក្រុមជនជាតិដើមបិត្រប់ក្រុងទៅតាមច្បាប់ស្តីពីសិទ្ធិបោះឆ្នោតសហព័ន្ធ។ ដើម្បីដឹងថារដ្ឋរបស់អ្នកស្នើសុំព័ត៌មាននេះ ឬអត់ សូមមើលចំណុច 8 នៅក្នុងការណែនាំនៅក្នុងរដ្ឋរបស់អ្នក។ ប្រសិនបើរដ្ឋរបស់អ្នកតម្រូវដូច្នោះ ចូរសរសេរនៅក្នុងប្រអប់ទី 8 នូវជម្រើសដែលពិពណ៌នាល្អបំផុតពីអ្នកនូវភាវាងខាងក្រោម៖

- ពលរដ្ឋគណៈអាមេរិក ឬជនជាតិដើមអាឡាស្កា
- ពលរដ្ឋអាស៊ី ឬកោះប៉ាស៊ីហ្វិក
- ជនជាតិស្បែកខ្មៅ មិនមែន អំបូរដើមអេស្ប៉ាញ
- អេស្ប៉ាញ
- ជាតិសាសន៍ចម្រុះ
- ជនជាតិស្បែកស មិនមែន អំបូរដើមអេស្ប៉ាញ
- ផ្សេងៗ

ប្រអប់ទី 9 ហត្ថលេខា

សូមពិនិត្យមើលព័ត៌មានក្នុងចំណុចទី 9 ក្នុងការណែនាំរបស់រដ្ឋរបស់អ្នកឡើងវិញ។ មុនពេលអ្នកចុះហត្ថលេខា ឬធ្វើសញ្ញាសម្គាល់ អ្នកត្រូវប្រាកដថា៖

- (1) អ្នកបំពេញតាមលក្ខខណ្ឌតម្រូវរបស់រដ្ឋរបស់អ្នក និង
- (2) អ្នកយល់ព័ត៌មាន ក្នុងប្រអប់ ទី 9 ទាំងអស់។

ចុងក្រោយ ហត្ថលេខាឈ្មោះ ពេញ របស់អ្នក ឬធ្វើសញ្ញាសម្គាល់ និងចុះកាលបរិច្ឆេទ តាមលំដាប់ ខែ ថ្ងៃ ឆ្នាំ។ ប្រសិនបើអ្នកដាក់ពាក្យស្នើសុំមិនអាចចុះហត្ថលេខា ចូរសរសេរក្នុង ប្រអប់ D ឈ្មោះ អាសយដ្ឋាន និងលេខទូរស័ព្ទ (ជម្រើស)របស់បុគ្គលដែលបានជួយអ្នកដាក់ពាក្យស្នើសុំ។

ពាក្យស្នើសុំចុះឈ្មោះអ្នកបោះឆ្នោត

Before completing this form, review the General, Application, and State specific instructions.

មុនបំពេញទម្រង់ស្នើសុំនេះ ចូរពិនិត្យមើលសេចក្តីណែនាំជាក់លាក់រដ្ឋ សេចក្តីណែនាំពាក្យស្នើសុំ និងសេចក្តីណែនាំទូទៅ។

PLEASE PROVIDE YOUR RESPONSES IN ENGLISH. / សូមផ្តល់ចម្លើយជាភាសាអង់គ្លេស។

Are you a citizen of the United States of America? តើអ្នកជាពលរដ្ឋសហរដ្ឋអាមេរិកមែនទេ?		Will you be 18 years old on or before election day? តើអ្នកនឹងមានអាយុ 18 ឆ្នាំនៅមុន ឬនៅថ្ងៃបោះឆ្នោតឬទេ?		This space for office use only. / ចន្លោះនេះសម្រាប់មន្ត្រីប៉ុណ្ណោះ។	
If you checked "No" in response to either of these questions, do not complete form. ប្រសិនបើអ្នកឆ្លើយ "ទេ" ឆ្លើយទៅសំណួរណាមួយ កុំបំពេញទម្រង់នេះ។ (Please see state-specific instructions for rules regarding eligibility a register prior to age 18.) (សូមមើលសេចក្តីណែនាំជាក់លាក់រដ្ឋសម្រាប់វិធានទាក់ទងសិទ្ធិចុះឈ្មោះមុនមានអាយុ 18 ឆ្នាំ។)					
1	Last Name / នាមត្រកូល		First Name / នាមខ្លួន		Middle Name(s) / នាមកណ្តាល
2	Home Address / Dirección donde vive		Apt. or Lot # / No. de depto. o lote	City/Town / ទីក្រុង	State / រដ្ឋ
3	Address Where You Get Your Mail If Different From Above / អាសយដ្ឋានដែលអ្នកទទួលបានម៉ែល បើខុសគ្នាពីអាសយដ្ឋានខាងលើ		City/Town / ទីក្រុង		State / រដ្ឋ
4	Date of Birth / ថ្ងៃខែឆ្នាំកំណើត Month / ខែ Day / ថ្ងៃ Year / ឆ្នាំ	5	Telephone Number (optional) / លេខទូរស័ព្ទ (ជម្រើស)		6
7	Choice of Party (see item 7 in the instructions for your State) / ជម្រើសបក្ស (សូមមើលចំណុច 7 នៅក្នុងសេចក្តីណែនាំរដ្ឋសម្រាប់រដ្ឋរបស់អ្នក)	8	Race or Ethnic Group (see item 8 in the instructions for your State) / សាសន៍ឬក្រុមជនជាតិ (សូមមើលចំណុច 8 នៅក្នុងសេចក្តីណែនាំរដ្ឋសម្រាប់រដ្ឋរបស់អ្នក)		
9	I have reviewed my state's instructions and I swear/affirm that: / ខ្ញុំបានពិនិត្យមើលសេចក្តីណែនាំរបស់រដ្ឋរបស់ខ្ញុំ ហើយខ្ញុំសូមសច្ចាប្រណិធាន/បញ្ជាក់ថា៖ <ul style="list-style-type: none"> ■ I am a United States citizen. / ខ្ញុំគឺជាពលរដ្ឋសហរដ្ឋអាមេរិក ■ I meet the eligibility requirements of my state and subscribe to any oath required. / ខ្ញុំបានបំពេញតាមលក្ខខណ្ឌទទួលសិទ្ធិចុះឈ្មោះរបស់រដ្ឋរបស់ខ្ញុំនិងបង្ហាញសម្រាប់ការសម្រេចដែលជាការតម្រូវឱ្យអ្នក ■ The information I have provided is true to the best of my knowledge under penalty of perjury. If I have provided false information, I may be fined, imprisoned, or (if not a U.S. citizen) deported from or refused entry to the United States. / ព័ត៌មានដែលខ្ញុំបានផ្តល់គឺពិតតាមការយល់ដឹងរបស់ខ្ញុំក្រោមការផ្តិតផ្តង់នៃការប្រកាសសម្រេច។ ប្រសិនបើខ្ញុំផ្តល់ព័ត៌មានមិនពិតខ្ញុំអាចត្រូវទទួលបានទោស ជាប់ពន្ធនាគារ ឬ (ប្រសិនបើខ្ញុំមិនមែនជាពលរដ្ឋសហរដ្ឋអាមេរិក) បាត់បង់សិទ្ធិចូលប្រទេសសហរដ្ឋអាមេរិក។ 				Please sign full name (or put mark) / សូមចុះហត្ថលេខាឈ្មោះពេញ (ឬដាក់សញ្ញាសម្គាល់) Date / កាលបរិច្ឆេទ៖ Month / ខែ Day / ថ្ងៃ Year / ឆ្នាំ

If you are registering to vote for the first time: please refer to the application instructions for information on submitting copies of valid identification documents with this form. ប្រសិនបើអ្នកចុះឈ្មោះបោះឆ្នោតសម្រាប់លើកដំបូង៖ សូមយោងទៅសេចក្តីណែនាំពាក្យស្នើសុំសម្រាប់ព័ត៌មានលើការដាក់កម្រិតបញ្ជាក់អត្តសញ្ញាណមានសុពលភាពជាមួយនិងទម្រង់នេះ។

Please fill out the sections below if they apply to you. សូមបំពេញផ្នែកខាងក្រោម ប្រសិនបើពួកគេស្នើមកកាន់អ្នក។

If this application is for a **change of name**, what was your name before you changed it? / ប្រសិនបើពាក្យស្នើសុំនេះគឺសម្រាប់ **ការប្តូរឈ្មោះ** តើអ្នកឈ្មោះអ្វីមុនពេលអ្នកប្តូរវា?

A	Last Name / នាមត្រកូល		First Name / នាមខ្លួន		Middle Name(s) / នាមកណ្តាល
----------	-----------------------	--	-----------------------	--	----------------------------

If you were **registered before but this is the first time you are registering from the address in Box 2**, what was your address where you were registered before?
 ប្រសិនបើអ្នកត្រូវបានចុះឈ្មោះពីមុនមក ប៉ុន្តែនេះគឺជាលើកដំបូងដែលអ្នកចុះឈ្មោះពីកន្លែងអាសយដ្ឋានដ្ឋានដំបូងរបស់អ្នកនៅទីកន្លែងដែលអ្នកចុះឈ្មោះនេះ?

B	Street (or route and box number) / ផ្លូវ (ផ្លូវលំនិងលេខប្រអប់)	Apt. or Lot # / Apt. or Lot #	City/Town/County / ទីក្រុង/ខេត្ត	State / រដ្ឋ	Zip Code / កូដប្រឹប
----------	--	-------------------------------	----------------------------------	--------------	---------------------

If you live in a rural area but do not have a street number, or if you have no address, please show on the map where you live.
 ប្រសិនបើអ្នករស់នៅទីជនបទ ប៉ុន្តែមិនមានអាសយដ្ឋានផ្លូវ ឬប្រសិនបើអ្នកគ្មានអាសយដ្ឋាន សូមបង្ហាញផែនទីកន្លែងដែលអ្នករស់នៅ។

C	Write in the names of the crossroads (or streets) nearest to where you live. / សរសេរឈ្មោះផ្លូវខ្លះ (ឬផ្លូវ) នៅជិតកន្លែងដែលអ្នករស់នៅ។ Draw an X to show where you live. / គូស X ដើម្បីបង្ហាញកន្លែងដែលអ្នករស់នៅ។ Use a dot to show any schools, churches, stores, or other landmarks near where you live, and write the name of the landmark. / ប្រើចំណុចដើម្បីបង្ហាញសាលា ព្រះវិហារ ហាង ឬទីសម្គាល់ណាមួយនៅជិតកន្លែងដែលអ្នករស់នៅ និងសរសេរឈ្មោះចំណុចនោះ។		NORTH / ទិសខាងជើង ↑
	Example / ឧទាហរណ៍ Public School / សាលាសាធារណៈ ●	● Grocery Store / ហាងលក់គ្រឿងទេស ផ្លូវ Woodchuck Road	X

If the applicant is unable to sign, who helped the applicant fill out this application? Give name, address and phone number (phone number optional).
 ប្រសិនបើអ្នកដាក់ពាក្យមិនអាចចុះហត្ថលេខាបាន តើនរណាជាអ្នកជួយអ្នកដាក់ពាក្យសុំសុំបំពេញពាក្យសុំសុំនេះ? ផ្តល់ឈ្មោះ អាសយដ្ឋាន និងលេខទូរស័ព្ទ (លេខទូរស័ព្ទជាជម្រើស)។

D	
----------	--

Mail this application to the address provided for your State. ផ្ញើពាក្យសុំសុំនេះទៅអាសយដ្ឋានដែលបានផ្តល់សម្រាប់រដ្ឋរបស់អ្នក។

សម្រាប់មន្ត្រីបំពេញប៉ុណ្ណោះ

កម្រិតទឹកមួយ
ត្រា
ការចាំបាច់
សម្រាប់
ធ្វើតាមប្រែសណីយ៍



ពាក្យស្នើសុំចុះឈ្មោះអ្នកបោះឆ្នោត

Before completing this form, review the General, Application, and State specific instructions.

មុនបំពេញទម្រង់ស្នើសុំនេះ ចូរពិនិត្យមើលសេចក្តីណែនាំជាក់លាក់រដ្ឋ សេចក្តីណែនាំពាក្យស្នើសុំ និងសេចក្តីណែនាំទូទៅ។

PLEASE PROVIDE YOUR RESPONSES IN ENGLISH. / សូមផ្តល់ចម្លើយជាភាសាអង់គ្លេស។

Are you a citizen of the United States of America? តើអ្នកជាពលរដ្ឋសហរដ្ឋអាមេរិកមែនទេ? <input type="checkbox"/> Yes បាទ <input type="checkbox"/> No ទេ		Will you be 18 years old on or before election day? តើអ្នកនឹងមានអាយុ 18 ឆ្នាំនៅមុន ឬនៅថ្ងៃបោះឆ្នោតឬទេ? <input type="checkbox"/> Yes បាទ <input type="checkbox"/> No ទេ		This space for office use only. / ចន្លោះនេះសម្រាប់មន្ត្រីប៉ុណ្ណោះ។	
If you checked "No" in response to either of these questions, do not complete form. ប្រសិនបើអ្នកត្រូវបាន "ទេ" ឆ្លើយទៅសំណួរណាមួយ កុំបំពេញទម្រង់នេះ។ (Please see state-specific instructions for rules regarding eligibility to register prior to age 18.) (សូមមើលសេចក្តីណែនាំជាក់លាក់រដ្ឋសម្រាប់វិធានទាក់ទងសិទ្ធិចុះឈ្មោះមុនមានអាយុ 18 ឆ្នាំ។)					
1	(Circle one) / (គូសរង្វង់លើចម្លើយមួយ) Mr. / លោក Ms. / លោកស្រី Mrs. / ភរិយា Ms. / លោកស្រី	Last Name / ឈ្មោះត្រកូល	First Name / ឈ្មោះ	Middle Name(s) / ឈ្មោះកណ្តាល	(Circle one) / (គូសរង្វង់លើចម្លើយមួយ) Jr. Sr. II III IV
2	Home Address / អាសយដ្ឋានលំនៅដ្ឋាន		Apt. or Lot # / Apt. or Lot #	City/Town / ទីក្រុង	State / រដ្ឋ
3	Address Where You Get Your Mail If Different From Above / អាសយដ្ឋានដែលអ្នកទទួលបានម៉ែល បើខុសគ្នាពីអាសយដ្ឋានខាងលើ			City/Town / ទីក្រុង	State / រដ្ឋ
4	Date of Birth / ថ្ងៃខែឆ្នាំកំណើត Month / ខែ Day / ថ្ងៃ Year / ឆ្នាំ	5	Telephone Number (optional) / លេខទូរស័ព្ទ (ជម្រើស)	6	
7	Choice of Party (see item 7 in the instructions for your State) / ជម្រើសបក្ស (សូមមើលចំណុច 7 នៅក្នុងសេចក្តីណែនាំសម្រាប់រដ្ឋរបស់អ្នក)	8	Race or Ethnic Group (see item 8 in the instructions for your State) / សាសន៍ឬក្រុមជនជាតិ (សូមមើលចំណុច 8 នៅក្នុងសេចក្តីណែនាំសម្រាប់រដ្ឋរបស់អ្នក)	ID Number (See Item 6 in the instructions for your state) / លេខ ID — (សូមមើលចំណុច 6 នៅក្នុងសេចក្តីណែនាំសម្រាប់រដ្ឋរបស់អ្នក)	
9	I have reviewed my state's instructions and I swear/affirm that: / ខ្ញុំបានពិនិត្យមើលសេចក្តីណែនាំរបស់រដ្ឋរបស់ខ្ញុំ ហើយខ្ញុំសូមសច្ចាប្រណិធាន/បញ្ជាក់ថា៖ ■ I am a United States citizen. / ខ្ញុំគឺជាពលរដ្ឋសហរដ្ឋអាមេរិក ■ I meet the eligibility requirements of my state and subscribe to any oath required. / ខ្ញុំបានបំពេញតាមលក្ខខណ្ឌទទួលសិទ្ធិចុះឈ្មោះរបស់រដ្ឋរបស់ខ្ញុំនិងបញ្ចេញសម្រាប់ការសម្រេចដែលជាការតម្រូវឲ្យមាន។ ■ The information I have provided is true to the best of my knowledge under penalty of perjury. If I have provided false information, I may be fined, imprisoned, or (if not a U.S. citizen) deported from or refused entry to the United States. / ព័ត៌មានដែលខ្ញុំបានផ្តល់គឺពិតតាមការយល់ដឹងរបស់ខ្ញុំស្របតាមការពិន័យសមរម្យ។ ប្រសិនបើខ្ញុំផ្តល់ព័ត៌មានមិនពិត ខ្ញុំអាចត្រូវបានទោស ជាប់ពន្ធនាគារ ឬ (ប្រសិនបើខ្ញុំមិនមែនជាពលរដ្ឋសហរដ្ឋអាមេរិក) បានចាកចេញពី ឬដេញចោលពីសហរដ្ឋអាមេរិក។			Please sign full name (or put mark) / សូមចុះហត្ថលេខាឈ្មោះពេញ (ឬដាក់សញ្ញាសម្គាល់) Date / កាលបរិច្ឆេទ៖ Month / ខែ Day / ថ្ងៃ Year / ឆ្នាំ	

If you are registering to vote for the first time: please refer to the application instructions for information on submitting copies of valid identification documents with this form. ប្រសិនបើអ្នកចុះឈ្មោះបោះឆ្នោតសម្រាប់លើកដំបូង: សូមយោងទៅសេចក្តីណែនាំពាក្យសុំចុះឈ្មោះបោះឆ្នោតដំបូង តាមការណែនាំក្នុងកញ្ចប់បញ្ជីបោះឆ្នោតសម្រាប់ព័ត៌មានលម្អិតអំពីការដាក់កម្រិតសញ្ញាសម្គាល់សុំចុះឈ្មោះបោះឆ្នោតដំបូង។

Please fill out the sections below if they apply to you. សូមបំពេញផ្នែកខាងក្រោម ប្រសិនបើពួកគេស្របចំនឹងអ្នក។

If this application is for a **change of name**, what was your name before you changed it? / ប្រសិនបើពាក្យសុំចុះឈ្មោះនេះគឺសម្រាប់ **ការប្តូរឈ្មោះ** តើអ្នកឈ្មោះអ្វីមុនពេលអ្នកប្តូរឈ្មោះ?

A	Mr. / លោក Mrs. / លោកស្រី Miss / ភរិយា Ms. / លោកស្រី	Last Name / ឈ្មោះត្រកូល	First Name / ឈ្មោះ	Middle Name(s) / ឈ្មោះកណ្តាល	(Circle one) / (គូសរង្វង់លើចម្លើយមួយ) Jr. Sr. II III IV
---	--	-------------------------	--------------------	------------------------------	--

If you were **registered before** but this is the **first time you are registering from the address in Box 2**, what was your address where you were registered before?
 ប្រសិនបើអ្នកត្រូវបានចុះឈ្មោះពីមុន ប៉ុន្តែនេះគឺជាលើកដំបូងដែលអ្នកចុះឈ្មោះពីអាសយដ្ឋានក្នុងប្រអប់ទី 2 តើអាសយដ្ឋានរបស់អ្នកនៅទីណាដែលអ្នកចុះឈ្មោះពីមុន?

B	Street (or route and box number) / ផ្លូវ (ផ្លូវលំនិងលេខប្រអប់)	Apt. or Lot # / Apt. or Lot #	City/Town/County / ទីក្រុង/ខេត្ត	State / រដ្ឋ	Zip Code / កូដប្រអប់
---	--	-------------------------------	----------------------------------	--------------	----------------------

If you live in a rural area but do not have a street number, or if you have no address, please show on the map where you live.
 ប្រសិនបើអ្នករស់នៅទីជនបទ ប៉ុន្តែមិនមានអាសយដ្ឋានលេខផ្លូវ ឬប្រសិនបើអ្នកគ្មានអាសយដ្ឋាន សូមបង្ហាញនៅទីកន្លែងដែលអ្នករស់នៅ។

C	■ Write in the names of the crossroads (or streets) nearest to where you live. / សរសេរឈ្មោះផ្លូវជិត (ឬផ្លូវ) នៅជិតកន្លែងដែលអ្នករស់នៅ។ ■ Draw an X to show where you live. / គូស X ដើម្បីបង្ហាញកន្លែងដែលអ្នករស់នៅ។ ■ Use a dot to show any schools, churches, stores, or other landmarks near where you live, and write the name of the landmark. / ប្រើចំណុចដើម្បីបង្ហាញសាលា ព្រះវិហារ ហាង ឬទីសម្គាល់ណាមួយនៅជិតកន្លែងដែលអ្នករស់នៅ និងសរសេរឈ្មោះចំណុចនោះ។	NORTH / ទិសខាងជើង ↑
	Example / ឧទាហរណ៍ Public School / សាលាសាធារណៈ ● ● Grocery Store / ហាងលក់គ្រឿងទេស ផ្លូវ Woodchuck Road X	

If the applicant is unable to sign, who helped the applicant fill out this application? Give name, address and phone number (phone number optional).
 ប្រសិនបើអ្នកដាក់ពាក្យមិនអាចចុះហត្ថលេខាបាន តើនរណាជាអ្នកជួយអ្នកដាក់ពាក្យសុំចុះឈ្មោះបោះឆ្នោតនេះ? ផ្តល់ឈ្មោះ អាសយដ្ឋាន និងលេខទូរស័ព្ទ (លេខទូរស័ព្ទជម្រើស)។

D	
---	--

Mail this application to the address provided for your State.
 ផ្ញើពាក្យសុំចុះឈ្មោះបោះឆ្នោតនេះទៅអាសយដ្ឋានដែលបានផ្តល់សម្រាប់រដ្ឋរបស់អ្នក។

សម្រាប់មន្ត្រីបំពេញប៉ុណ្ណោះ

កម្រិតមួយ
ត្រូវ
ការចាំបាច់
សម្រាប់
ធ្វើតាមប្រែសំណើ



ការណែនាំរដ្ឋ

រដ្ឋ Alabama

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី28 សីហា ឆ្នាំ2017

កាលកំណត់ការចុះឈ្មោះ — ការចុះឈ្មោះអ្នកបោះឆ្នោតត្រូវបិទក្នុងរយៈពេលដប់បួនថ្ងៃមុនការបោះឆ្នោត។ ពាក្យស្នើសុំត្រូវបញ្ជាក់នៅលើប័ណ្ណប្រែសំណើបញ្ជូនក្នុងរយៈពេលដប់ប្រាំបីមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ
ប្រសិនបើអ្នកមានប័ណ្ណ អ្នកត្រូវផ្តល់លេខសម្គាល់ប័ណ្ណបើករដ្ឋ Alabama ឬលេខអត្តសញ្ញាណប័ណ្ណមិនមែនអ្នកបើករដ្ឋ Alabama របស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបររដ្ឋ Alabama ឬអត្តសញ្ញាណប័ណ្ណទេ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនធ្លាប់ត្រូវចេញប័ណ្ណណាមួយឲ្យទេ អ្នកត្រូវសរសេរថា "គ្មាន" ហើយការកំណត់តែមួយនឹងត្រូវផ្តល់ឲ្យអ្នក។

7។ ជម្រើសបក្ស។ ជម្រើស៖
អ្នកមិនចាំបាច់ត្រូវតែចុះឈ្មោះជាមួយបក្សទេ ប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬសមាជិក។

8។ សាសន៍ ឬក្រុមជនជាតិ អ្នកត្រូវតម្រូវឲ្យបំពេញក្នុងប្រអប់នេះ៖
ទោះជាយ៉ាងនេះក្តី ពាក្យស្នើសុំរបស់អ្នកនឹងមិនត្រូវបានបដិសេធឡើយ បើអ្នកមិនបានបំពេញតាមនោះ។ សូមមើលបញ្ជីជម្រើសនៅក្នុងការណែនាំសម្រាប់ពាក្យស្នើសុំនៅប្រអប់ទី 8 (នៅទំព័រ 2)។

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Alabama អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក។
- ស្នាក់នៅក្នុងរដ្ឋ Alabama និងជាខោនធីរបស់អ្នកនៅពេលចុះឈ្មោះ
- មានអាយុ 18 ឆ្នាំនៅពេលថ្ងៃបោះឆ្នោត
- មិនត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋពាក់ព័ន្ធនឹងសិល្បៈ (មានការស្តារសិទ្ធិពលរដ្ឋនិងនយោបាយ)
- មិនត្រូវបានប្រកាសថាអសមត្ថភាពផ្នែកស្មារតីដោយគុណការ
- ស្បថ ឬបញ្ជាក់ក្នុងការ "គាំទ្រនិងការពាររដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក និងរដ្ឋ Alabama និងថែទាំវាដោយសេចក្តីស្មោះត្រង់ និងយុត្តិធម៌ជាមួយគ្រប់អ្នកដែលជួរឈរជាមួយអ្នក។

ពូជ្យយុវជនលំដាប់ខ្ពស់សហរដ្ឋអាមេរិក រដ្ឋ Alabama ដោយវិធីខុសគ្នា ហើយដែលព័ត៌មាននៅក្នុងពាក្យស្នើសុំនេះគឺត្រឹមត្រូវ ដូច្នេះសូមព្រះជាម្ចាស់ជួយខ្ញុំ"

អាស័យដ្ឋានប្រែសំណើ
ការិយាល័យលេខាធិការរដ្ឋ
P.O. ប្រអប់ 5616
Montgomery, AL 36103-5616

រដ្ឋ Alaska

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី01 ខែមីនា ឆ្នាំ2006

កាលកំណត់ចុះឈ្មោះ — 30 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ អ្នកត្រូវផ្តល់លេខបញ្ជាក់អត្តសញ្ញាណមួយដូចខាងក្រោម លេខប័ណ្ណបើកបររបស់រដ្ឋ Alaska ឬលេខអត្តសញ្ញាណប័ណ្ណរដ្ឋ Alaska។ បុរសមិនមែនមានប័ណ្ណបើកបររបស់រដ្ឋ Alaska ឬអត្តសញ្ញាណប័ណ្ណទេ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនមានលេខបញ្ជាក់អត្តសញ្ញាណទាំងនេះទេ សូមសរសេរ "គ្មាន" នៅលើទម្រង់នេះ។ លេខបញ្ជាក់អត្តសញ្ញាណតែមួយគត់នឹងត្រូវផ្តល់ឲ្យអ្នកសម្រាប់គោលបំណងការចុះឈ្មោះបោះឆ្នោត។ ព័ត៌មាននេះជាព័ត៌មានសម្ងាត់។ មានព័ត៌មាននេះជួយក្នុងការរក្សាកំណត់ហេតុអ្នកបោះឆ្នោតរបស់អ្នក និងអាចជួយក្នុងការបញ្ជាក់អត្តសញ្ញាណរបស់អ្នក (គន្លឹះទី15នៃធម្មនុញ្ញរដ្ឋ Alaska)។

7។ ជម្រើសបក្ស។ អ្នកមិនចាំបាច់ប្រកាសអំពីសម្ព័ន្ធភាពជាមួយបក្សនៅពេលចុះឈ្មោះបោះឆ្នោតទេ។ ប្រសិនបើអ្នកមិនជ្រើសបក្សណាមួយ អ្នកនឹងត្រូវចុះឈ្មោះជាអ្នកមិនបានប្រកាស។ រដ្ឋ Alaska មានប្រព័ន្ធបោះឆ្នោតបឋមបិទ។ បក្សនយោបាយដែលបានទទួលស្គាល់នីមួយៗមានបញ្ជីឆ្នោតដាច់ដោយឡែករាយឈ្មោះតែបេក្ខជនមកពីគណៈបក្សនោះប៉ុណ្ណោះ។ ការចុះឈ្មោះអ្នកបោះឆ្នោតជាសមាជិកគណបក្សនយោបាយអាចបោះឆ្នោតតែសន្លឹកឆ្នោតបក្សនោះតែប៉ុណ្ណោះ។ អ្នកបោះឆ្នោតដែលចុះឈ្មោះជាអ្នកមិនបានប្រកាស ឬគ្មានបក្ស អាចជ្រើសសន្លឹកឆ្នោតមួយចេញពីសន្លឹកឆ្នោតដែលមាន។

8។ សាសន៍ ឬក្រុមជនជាតិ
សូមទុកឲ្យនៅទំនេរ

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Alaska អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានអាយុយ៉ាងតិច 18 ឆ្នាំក្នុងរយៈពេល 90 ថ្ងៃនៃការបំពេញការចុះឈ្មោះនេះ
- មានលំនៅនៅរដ្ឋ Alaska
- មិនត្រូវបានផ្តន្ទាទោសបទឧក្រិដ្ឋ (លើកលែងតែត្រូវទម្លាក់ចោលដោយគ្មានលក្ខខណ្ឌ)
- មិនត្រូវបានចុះឈ្មោះបោះឆ្នោតនៅរដ្ឋផ្សេង

អាស័យដ្ឋានប្រែសំណើ
ផ្នែករៀបចំការបោះឆ្នោត
រដ្ឋ Alaska
PO Box 110017
Juneau, AK 99811-0017

រដ្ឋ Arizona

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី01 ខែមីនា ឆ្នាំ2006

កាលកំណត់ចុះឈ្មោះ — 29 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ ទម្រង់ពាក្យស្នើសុំចុះឈ្មោះបោះឆ្នោតរបស់អ្នកត្រូវមានលេខប័ណ្ណបើកបររដ្ឋ Arizona របស់អ្នក ឬអាជ្ញាប័ណ្ណអត្តសញ្ញាណមិនបុរសប្រតិបត្តិការដែលចេញស្របតាម A.R.S. § 28-3165, ប្រសិនបើអាជ្ញាប័ណ្ណនៅមានសុពលភាពនិងបច្ចុប្បន្ន។ ប្រសិនបើអ្នកមិនមាន ប័ណ្ណបើកបររដ្ឋ Arizona នឹងមានសុពលភាព ឬប័ណ្ណអត្តសញ្ញាណមិនបុរសប្រតិបត្តិការទេ អ្នកត្រូវបញ្ជូលលេខកូដប្តូរខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក ប្រសិនបើមាន។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរមានសុពលភាព ឬប័ណ្ណបញ្ជាក់មិនប្រតិបត្តិការ ឬលេខសន្តិសុខសង្គមទេ ចូរសរសេរ "គ្មាន" នៅលើទម្រង់នេះ។ លេខសម្គាល់មួយនឹងត្រូវចេញឲ្យអ្នកដោយដូចម្តេច។

7។ ជម្រើសបក្ស។ ប្រសិនបើអ្នកចុះឈ្មោះក្នុងបក្សនយោបាយដែលគុណណសម្បត្តិសម្រាប់ទទួលស្គាល់សន្លឹកឆ្នោត អ្នកនឹងត្រូវអនុញ្ញាតឲ្យបោះឆ្នោតសន្លឹកឆ្នោតដំបូងសម្រាប់បក្សនោះប្រសិនបើអ្នកចុះឈ្មោះជាអ្នកឯករាជ្យ មិនមានបក្សណាពេ

ការណែនាំរដ្ឋ

ញូគិប្រជាសមាជិកនៃបក្សណាមួយដែលគ្មានគុណវុឌ្ឍិសម្រាប់សន្តិភាព អ្នកអាចជ្រើសរើសបោះឆ្នោតការបោះឆ្នោតដំបូងមួយនៃបក្សនយោបាយដែលបានទទួលស្គាល់។

8។ សាសន៍ ឬក្រុមជនជាតិ

សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Arizona អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅស្ថាននៅរដ្ឋ Arizona និងជាខោនធីរបស់អ្នកយ៉ាងហោចណាស់ 29 ថ្ងៃមុនថ្ងៃបោះឆ្នោតបន្ទាប់
- មានអាយុ 18 ឆ្នាំនៅថ្ងៃឬមុនការបោះឆ្នោតបន្ទាប់
- មិនត្រូវបានផ្ដន្ទាទោសក្បត់ជាតិឬឧក្រិដ្ឋ (ឬបានទទួលសិទ្ធិពលរដ្ឋឡើងវិញ)
- មិនត្រូវបានប្រកាសថាជាបុគ្គលអសមត្ថភាពដោយតុលាការនាពេលថ្មីៗ

អាស័យដ្ឋានប្រៃសណីយ៍

រដ្ឋមន្ត្រី/ការបោះឆ្នោត
1700 W. Washington, ជាន់ទី 7
Phoenix, AZ 85007-2888

រដ្ឋ Arkansas

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី 01 ខែមីនា ឆ្នាំ 2006

កាលកំណត់ចុះឈ្មោះ — 30 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ ទម្រង់ចុះឈ្មោះបោះឆ្នោតរបស់អ្នកត្រូវមានលេខប័ណ្ណបើកបរដែលចេញដោយរដ្ឋ ឬលេខអត្តសញ្ញាណមិនប្រតិបត្តិការរបស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណទេ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ ឬប័ណ្ណបញ្ជាក់មិនប្រតិបត្តិការ ឬលេខសន្តិសុខសង្គមទេ ចូរសរសេរ "គ្មាន" នៅលើទម្រង់នេះ។ លេខសម្គាល់មួយនឹងត្រូវចេញឱ្យអ្នកដោយរដ្ឋ។

7។ ជម្រើសបក្ស។ ជម្រើស។ អ្នកមិនចាំបាច់ត្រូវតែចុះឈ្មោះជាមួយបក្សទេ ប្រសិនបើអ្នកចង់

ដំបូងមុននៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬសមាជិក

8។ សាសន៍ ឬក្រុមជនជាតិ

សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Arkansas អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- រស់នៅក្នុងរដ្ឋ Arkansas នៅអាសយដ្ឋានសរសេរក្នុងប្រអប់ទី 2 ក្នុងពាក្យស្នើសុំនេះ
- មានអាយុយ៉ាងតិច 18 ឆ្នាំមុនការបោះឆ្នោតបន្ទាប់
- មិនត្រូវបានផ្ដន្ទាទោសឧក្រិដ្ឋ (ឬត្រូវបានទម្លាក់ចោលឬលើកលែងទោសពេញលេញ)
- មិនទាមទារសិទ្ធិបោះឆ្នោតនៅក្នុងទឹកដីលែងផ្សេងទៀត
- មិនធ្លាប់ត្រូវបានសម្រេចថាជាអសមត្ថជនផ្នែកស្មារតីដោយតុលាការមានសមត្ថកិច្ច

អាស័យដ្ឋានប្រៃសណីយ៍

រដ្ឋមន្ត្រី
សេវាអ្នកបោះឆ្នោត
P.O. ប្រអប់ 8111
Little Rock, AR 72203-8111

រដ្ឋ California

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី 01 ខែមីនា ឆ្នាំ 2006

កាលកំណត់ចុះឈ្មោះ — 15 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ នៅពេលអ្នកចុះឈ្មោះបោះឆ្នោត អ្នកត្រូវផ្តល់លេខអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណបើកបររដ្ឋ California របស់អ្នកបើកបរមាន។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបររបស់រដ្ឋ California ឬអត្តសញ្ញាណប័ណ្ណទេ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនដាក់ព័ត៌មានទាំងនេះទេ អ្នកនឹងត្រូវតម្រូវឱ្យផ្តល់ការបញ្ជាក់ភស្តុតាងនៅពេលអ្នកបោះឆ្នោត។

7។ ជម្រើសបក្ស។ សូមបញ្ចូលឈ្មោះគណៈបក្សនយោបាយដែលអ្នកចង់ចុះឈ្មោះ។ ប្រសិនបើអ្នកមិនចង់ចុះឈ្មោះជាមួយគណៈបក្សណាមួយទេ សូមបញ្ចូល "បដិសេធក្នុងការបង្ហាញ" នៅក្នុងចន្លោះដែលផ្តល់ឱ្យ។

ច្បាប់រដ្ឋ California អនុញ្ញាតឱ្យអ្នកបោះឆ្នោត ដែល "បដិសេធក្នុងការបង្ហាញ" សម្ព័ន្ធភាពជាមួយគណៈបក្សនយោបាយមានគុណសម្បត្តិណាមួយ ឬមានសម្ព័ន្ធជាមួយគណៈបក្សដែលគ្មានគុណសម្បត្តិក្នុងការបោះឆ្នោតលើកដំបូងនៃគណៈបក្សនយោបាយដែលមានគុណសម្បត្តិដែលដាក់ការជូនដំណឹងជាមួយរដ្ឋមន្ត្រីដែលអនុញ្ញាតឱ្យធ្វើដូច្នោះ។ អ្នកអាចហៅទូរស័ព្ទមកលេខ 1-800-345-VOTE ឬចូលមើលគេហទំព័រ www.sos.ca.gov ដើម្បីរៀនសូត្រថាគេគណៈបក្សនយោបាយណាដែលអនុញ្ញាតអ្នកបោះឆ្នោតក្នុងរដ្ឋមានសម្ព័ន្ធជាមួយគណៈបក្សនយោបាយ។

8។ សាសន៍ ឬក្រុមជនជាតិ

សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ California អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅនៅរដ្ឋ California
- មានអាយុយ៉ាងតិច 18 ឆ្នាំនៅពេលបោះឆ្នោតបន្ទាប់
- មិនត្រូវបានផ្ដន្ទាទោសជាប់ពន្ធនាគារឬយុទ្ធនីតិបទឧក្រិដ្ឋ
- មិនត្រូវបានសម្រេចសេចក្តីថាអសមត្ថភាពផ្នែកស្មារតីដោយតុលាការនាពេលថ្មីៗហត្ថលេខាតម្រូវជាចាំបាច់។ ប្រសិនបើអ្នកបំពេញតាមលក្ខខណ្ឌដែលបានរៀបរាប់ខាងលើ សូមចុះហត្ថលេខានិងកាលបរិច្ឆេទលើប័ណ្ណស្នើសុំក្នុងចន្លោះដែលបានផ្តល់។

អាស័យដ្ឋានប្រៃសណីយ៍

រដ្ឋមន្ត្រី
ផ្នែកការបោះឆ្នោត
1500 11th Street
Sacramento, CA 95814

ការណែនាំរដ្ឋ

រដ្ឋ Colorado

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី28 ខែមីនា ឆ្នាំ2008

កាលកំណត់ចុះឈ្មោះ — 29 ថ្ងៃមុនការបោះឆ្នោត។ ប្រសិនបើ ពាក្យស្នើសុំត្រូវបានទទួលតាមប្រែ សណ្ឋិតដោយគ្មានសញ្ញាប្រែសណ្ឋិ យ៍ វាត្រូវបានទទួលក្នុងរយៈពេល 5 ថ្ងៃនៃថ្ងៃបិទការចុះឈ្មោះ។

6។ លេខអត្តសញ្ញាណប័ណ្ណ ទម្រង់ចុះឈ្មោះបោះឆ្នោតរបស់អ្នកត្រូវ មានលេខប័ណ្ណបើកបរដែលចេញដោយរដ្ឋ ឬលេខអត្តសញ្ញាណ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណទេ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយ នៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ ឬប័ណ្ណចេញដោយរដ្ឋ ឬលេខសន្តិសុខសង្គមទេ ចូរសរសេរ “គ្មាន” នៅលើទម្រង់នេះ។ លេខសម្គាល់មួយនឹងត្រូវចេញឱ្យអ្នកដោយរដ្ឋ។

7។ ជម្រើសបក្ស អ្នកត្រូវចុះឈ្មោះជា មួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅ ក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬអនុសញ្ញា។

8។ សាសន៍ ឬក្រុមជនជាតិ សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា ដើម្បីចុះឈ្មោះបោះឆ្នោតក្នុងរដ្ឋ Colo- rado អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- ស្នាក់នៅក្នុងរដ្ឋ Colorado 30 ថ្ងៃមុនការបោះឆ្នោត
- មានអាយុ 18 ឆ្នាំនៅមុន ឬនៅថ្ងៃបោះឆ្នោត
- មិនត្រូវផ្តន្ទាទោសជាអ្នកទោស ឬទទួលទោសផ្នែកណាមួយតាមច្បាប់

អាស័យដ្ឋានប្រែសណ្ឋិត
 រដ្ឋមន្ត្រីរដ្ឋ Colorado
 1700 Broadway, Suite 270
 Denver, Colorado 80290

រដ្ឋ Connecticut

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី01 ខែមីនា ឆ្នាំ2006

កាលកំណត់ចុះឈ្មោះ — 14 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ លេខប័ណ្ណបើកបរនៃរដ្ឋ Connecticut ឬប្រសិនបើមិនមាន លេខសន្តិសុខសង្គម ម្នាក់ខ្ទង់ចុងក្រោយ។

7។ ជម្រើសបក្ស នៅគឺជាជម្រើសប៉ុណ្ណោះ ប៉ុន្តែអ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិន បើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោត បឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬអនុសញ្ញា។

8។ សាសន៍ ឬក្រុមជនជាតិ សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Connecticut អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- ស្នាក់នៅរដ្ឋស្នាក់នៅរដ្ឋ Connecticut និងទីក្រុង ដែលអ្នកចង់បោះឆ្នោតនិងទីក្រុង ដែលអ្នកចង់បោះឆ្នោត
- មានអាយុ 17 ឆ្នាំ អ្នកអាចបោះឆ្នោត បាននៅពេលអ្នកមានអាយុ 18 ឆ្នាំ
- បានបំពេញការអនុវត្តទោសនិងត្រូវលើកលែងទោស ប្រសិនបើពុំមុនត្រូវបានផ្តន្ទាទោសបទឧក្រិដ្ឋ និងមានសិទ្ធិបោះឆ្នោតវិញដោយមន្ត្រីសម្រាប់អ្នកបោះឆ្នោត។
- មិនត្រូវបានសម្រេចសេចក្តីថាអសមត្ថភាពផ្នែកស្មារតីក្នុងការបោះឆ្នោតដោយ តុលាការនាពេលថ្មីៗ

អាស័យដ្ឋានប្រែសណ្ឋិត
 រដ្ឋមន្ត្រី
 ផ្នែកការបោះឆ្នោត
 ផ្លូវ 30 Trinity
 Hartford, CT 06106

រដ្ឋ Delaware

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី18 មេសា ឆ្នាំ2018

កាលកំណត់ការចុះឈ្មោះបោះឆ្នោត — ថ្ងៃសៅរ៍ទី 4

មុនពេលការបោះឆ្នោតបឋមឬសកល និង 10 ថ្ងៃមុនការបោះឆ្នោតពិសេស។

6។ លេខអត្តសញ្ញាណប័ណ្ណ ទម្រង់ចុះឈ្មោះបោះឆ្នោតរបស់អ្នកត្រូវមានលេខ ប័ណ្ណបើកបរដែលចេញដោយរដ្ឋ ឬលេខអត្តសញ្ញាណមិនប្រតិបត្តិការរបស់អនុសញ្ញា ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណមិនបើកបរទេ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយ នៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ ឬប័ណ្ណបញ្ជាក់មិនប្រតិបត្តិការ ឬលេខសន្តិសុខសង្គមទេ ចូរសរសេរ “គ្មាន” នៅលើទម្រង់នេះ។ លេខសម្គាល់មួយនឹងត្រូវចេញឱ្យអ្នកដោយរដ្ឋ។

7។ ជម្រើសបក្ស អ្នកត្រូវចុះឈ្មោះជា មួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅ ក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬអនុសញ្ញា។

8។ សាសន៍ ឬក្រុមជនជាតិ សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា អ្នកអាចចុះឈ្មោះ ដើម្បីបោះឆ្នោតនៅក្នុងរដ្ឋដ៏ឡើងវិញ ប្រសិនបើអ្នក៖

- ជាពលរដ្ឋនៃសហរដ្ឋអាមេរិក និង
- មានទីលំនៅនៅរដ្ឋដ៏ឡើងវិញ (រដ្ឋដ៏ឡើងវិញគឺជាផ្ទះរបស់អ្នក) និង
- នឹងមានអាយុ 18 ឆ្នាំឡើង ឬមុនកាល បរិច្ឆេទនៃការបោះឆ្នោតទូទៅបន្ទាប់។
- អ្នកអាចចុះឈ្មោះដើម្បីបោះឆ្នោតនៅក្នុង រដ្ឋដ៏ឡើងវិញ ប្រសិនបើអ្នក៖
- ត្រូវបានគេចាត់ទុកថាអសមត្ថភាពខាងស្មារតី ឬក្តីលក្ខណៈអសមត្ថភាពខាងបញ្ញា ស្មារតីសំដៅទៅរកការរកឃើញជាក់លាក់ មួយនៅក្នុងអាណាព្យាបាលផ្នែកយុត្តិធម៌ ឬនីតិវិធីសមមូលដោយផ្អែកលើភស្តុតាង ដ្បាប់លាស់ និងដែលបញ្ជាក់ថាបុគ្គល នោះមានការប៉ះពាល់ផ្នែកខួរក្បាលធ្ងន់ធ្ងរ ដែលមិនរាប់បញ្ចូលលំហាត់នៃការវិនិច្ឆ័យ នៃការបោះឆ្នោតជាមូលដ្ឋានបាន ឬ

ការណែនាំរដ្ឋ

- ត្រូវបានផ្ដន្ទាទោសពីបទឧក្រិដ្ឋ និងមិនបានបញ្ចប់ការកាត់ទោសរបស់អ្នក ឬ
- ត្រូវបានផ្ដន្ទាទោសពីការជំទាស់ពីបទឧក្រិដ្ឋ* និងមិនត្រូវបានលើកលែងទោស។

- * បញ្ជីនៃការជំទាស់ពីបទឧក្រិដ្ឋ៖
- ឃាតកម្ម ឬការសម្លាប់មនុស្ស (លើកលែងតែឃាតកម្មយានយន្ត)

- បទឧក្រិដ្ឋដែលជាបទល្មើសប្រឆាំងនឹងរដ្ឋបាលសាធារណៈដែលជាប់ពាក់ព័ន្ធនឹងការស៊ីសំណុំរឿង ឬគុណិតមិនត្រឹមត្រូវ ឬការរំលោភបំពានសិទ្ធិវិយាល័យ ឬបទល្មើសណាមួយដូចជាបទល្មើសដែលស្ថិតនៅក្រោមច្បាប់នៃយុត្តាធិការរដ្ឋ ឬមូលដ្ឋានណាមួយ ឬថ្នាក់សហរដ្ឋអាមេរិក ឬនៃស្រុកកូឡុំប៊ី ឬ
- បទឧក្រិដ្ឋដែលជាបទល្មើសផ្លូវភេទ ឬដូចជាបទល្មើសណាមួយដែលស្ថិតនៅក្រោមច្បាប់នៃយុត្តាធិការរដ្ឋ ឬថ្នាក់មូលដ្ឋានណាមួយ ឬរបស់សហរដ្ឋអាមេរិក ឬនៃស្រុកកូឡុំប៊ី។

អាស័យដ្ឋានប្រៃសណីយ៍

រដ្ឋ Delaware
 ការិយាល័យគណៈកម្មការបោះឆ្នោតរដ្ឋ
 905 S. Governors Ave., Suite 170
 Dover, DE 19904

រដ្ឋ District of Columbia

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី 29 ខែតុលា ឆ្នាំ 2003

កាលកំណត់ចុះឈ្មោះ — 30
 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ ច្បាប់សហព័ន្ធនាពេលបច្ចុប្បន្នតម្រូវឱ្យពាក្យស្នើសុំចុះឈ្មោះអ្នកបោះឆ្នោតទាំងអស់ត្រូវមានលេខប័ណ្ណបើកបរ ឬលេខសន្តិសុខសង្គមបួនខ្ទង់ចុងក្រោយរបស់អ្នកដាក់ពាក្យស្នើសុំ ដើម្បីដំណើរការ។

7។ ជម្រើសបក្ស។ អ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬអនុសញ្ញា។

8។ សាសន៍ ឬក្រុមជនជាតិ សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងស្រុកកូឡុំប៊ី អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- ជាពលរដ្ឋដែលស្នាក់នៅក្នុងស្រុកកូឡុំប៊ីយ៉ាងតិច 30 ថ្ងៃមុនថ្ងៃបោះឆ្នោតបន្ទាប់
- មានអាយុយ៉ាងតិច 18 ឆ្នាំនៅថ្ងៃ ឬមុនការបោះឆ្នោតបន្ទាប់
- មិនជាប់ពន្ធនាគារពីបទឧក្រិដ្ឋ
- មិនត្រូវបានសម្រេចសេចក្ដីថាជា “អសមត្ថភាពផ្នែកស្មារតី” ដោយតុលាការនាពេលថ្មីៗ
- មិនទាមទារសិទ្ធិបោះឆ្នោតនៅកន្លែងណាមួយក្រៅពី D.C

អាស័យដ្ឋានប្រៃសណីយ៍

ក្រុមប្រឹក្សាភិបាលស្រុកកូឡុំប៊ីនៃការបោះឆ្នោត & សីលធម៌
 ផ្លូវ 441 4th, NW, Suite 250
 Washington, DC 20001-2745

រដ្ឋ Florida

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2011

កាលកំណត់ចុះឈ្មោះ — 29
 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ ប្រសិនបើអ្នកមានប័ណ្ណ អ្នកត្រូវផ្តល់លេខសម្គាល់ប័ណ្ណបើករដ្ឋ Florida ឬលេខអត្តសញ្ញាណប័ណ្ណរដ្ឋ Florida។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបររបស់រដ្ឋ Florida ឬអត្តសញ្ញាណប័ណ្ណទេ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនធ្លាប់ត្រូវចេញប័ណ្ណណាមួយឱ្យទេ អ្នកត្រូវសរសេរថា “គ្មាន”។

7។ ជម្រើសបក្ស។ អ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬអនុសញ្ញា។

8។ សាសន៍ ឬក្រុមជនជាតិ អ្នកត្រូវបានស្នើសុំ ប៉ុន្តែវាមិនចាំបាច់នោះទេ ក្នុងការបំពេញក្នុងប្រអប់នេះ។ សូមមើលបញ្ជីជម្រើសនៅក្នុងការណែនាំសម្រាប់ពាក្យស្នើសុំនៅប្រអប់ទី 8 (នៅទំព័រ 2)។

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Florida អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក

• ជាពលរដ្ឋស្នាក់នៅស្របច្បាប់ទាំងរដ្ឋ Florida និងខោនធីដែលអ្នកធ្វើការចុះឈ្មោះ

- មានអាយុ 18 ឆ្នាំ (អ្នកអាចចុះឈ្មោះឡើងវិញប្រសិនបើអ្នកមានអាយុយ៉ាងតិច 16 ឆ្នាំ)
- មិនត្រូវបានសម្រេចថាជាអសមត្ថជនផ្នែកស្មារតីពាក់ព័ន្ធនឹងការបោះឆ្នោតក្នុងរដ្ឋ Florida ឬរដ្ឋផ្សេងៗ ឬប្រសិនបើអ្នកមាន អ្នកត្រូវទទួលសម្បទានសិទ្ធិបោះឆ្នោតជាមុនសិន។
- មិនត្រូវបានផ្ដន្ទាទោសឧក្រិដ្ឋ ឬប្រសិនបើអ្នកមានទោស អ្នកត្រូវបានផ្តល់សម្បទាសិទ្ធិពលរដ្ឋសិន ប្រសិនបើសិទ្ធិនេះត្រូវបានដក។
- ស្លូចនិងបញ្ជាក់ដូចខាងក្រោម៖ “ខ្ញុំនឹងគោរពនិងការពាររដ្ឋធម្មនុញ្ញនៃសហរដ្ឋអាមេរិកនិងរដ្ឋធម្មនុញ្ញនៃរដ្ឋ Florida ថាខ្លានគុណវុឌ្ឍិគ្រប់គ្រាន់ក្នុងការចុះឈ្មោះជាអ្នកបោះឆ្នោតស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់នៃរដ្ឋ Florida និងរាល់ព័ត៌មានក្នុងពាក្យស្នើសុំនេះគឺត្រឹមត្រូវ។”

អាស័យដ្ឋានប្រៃសណីយ៍

រដ្ឋ Florida
 ក្រសួងការបរទេស
 ផ្នែករៀបចំការបោះឆ្នោត
 The R.A. Gray Building
 500 South Bronough St, Rm 316
 Tallahassee, Florida 32399-0250

រដ្ឋ Georgia

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី 15 ខែសីហា ឆ្នាំ 2013

កាលកំណត់ចុះឈ្មោះ — ថ្ងៃច័ន្ទទីប្រាំមុនការបោះឆ្នោតបឋម ឬបោះឆ្នោតសកល ឬការបោះឆ្នោតពេញចិត្តបេក្ខភាពប្រធានាធិបតី ឬការបោះឆ្នោតពិសេសតាមកាលវិភាគទៀងទាត់ស្របតាមក្រុមបោះឆ្នោតនៃរដ្ឋ Georgia ក្នុងករណីដែលការបោះឆ្នោតពិសេសត្រូវបានរៀបចំឡើងនៅកាលបរិច្ឆេទមួយផ្សេងដែលកាលបរិច្ឆេទនោះត្រូវបានកំណត់ដោយក្រុមបោះឆ្នោតនៃរដ្ឋ Georgia ការចុះឈ្មោះត្រូវបិទនៅថ្ងៃទី 5 ក្រៅពីការអំពាវនាវ។

6។ លេខអត្តសញ្ញាណប័ណ្ណ ច្បាប់សហព័ន្ធតម្រូវឱ្យអ្នកផ្តល់លេខប័ណ្ណបើកបរ GA ពេញរបស់អ្នក ឬលេខអត្តសញ្ញាណប័ណ្ណដែលចេញដោយរដ្ឋ GA របស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបររបស់ GA

ការណែនាំរដ្ឋ

ឬអត្តសញ្ញាណប័ណ្ណទេ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ការផ្តល់លេខសន្តិសុខសង្គមពេញរបស់អ្នកគឺជាជម្រើសប៉ុណ្ណោះ។ លេខសន្តិសុខសង្គមរបស់អ្នកត្រូវរក្សាការសម្ងាត់ និងអាចត្រូវបានប្រើសម្រាប់ប្រៀបធៀបជាមួយទិន្នន័យភ្នាក់ងាររដ្ឋផ្សេងៗសម្រាប់គោលបំណងបញ្ជាក់អត្តសញ្ញាណចុះឈ្មោះអ្នកបោះឆ្នោត។ ប្រសិនបើអ្នកមិនមានលេខប័ណ្ណបើកបរ ឬលេខសន្តិសុខសង្គមទេ លេខបញ្ជាក់អត្តសញ្ញាណមួយនឹងផ្តល់ឱ្យអ្នក។

7។ ជម្រើសបក្ស។ អ្នកមិនចាំបាច់ត្រូវតែចុះឈ្មោះជាមួយបក្សទេ ក្នុងការចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬសមាជ។

8។ សាសន៍ ឬក្រុមជនជាតិ អ្នកត្រូវបានស្នើសុំក្នុងការបំពេញក្នុងប្រអប់នេះ។ សូមមើលបញ្ជីជម្រើសនៅក្នុងការណែនាំសម្រាប់ពាក្យស្នើសុំនៅប្រអប់ទី 8 (នៅទំព័រ 2)។

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Georgia អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- ស្នាក់នៅស្របច្បាប់ក្នុងរដ្ឋ Georgia និងខោនធីដែលអ្នកចង់បោះឆ្នោត
- មានអាយុ 18 ឆ្នាំក្នុងអំឡុងពេលប្រាំមួយខែក្រោយថ្ងៃចុះឈ្មោះ និងមានអាយុ 18 ឆ្នាំដើម្បីបោះឆ្នោត
- មិនត្រូវផ្ដន្ទាទោសពីការប្រព្រឹត្តបទឧក្រិដ្ឋ
- មិនត្រូវបានសម្រេចដោយគុណការថាជាអសមត្ថជនផ្នែកស្មារតី លើកលែងតែពីការភាពនេះត្រូវបានដកចេញ

អាស័យដ្ឋានប្រៃសណីយ៍
ផ្នែកការបោះឆ្នោត
ការិយាល័យលេខាធិការរដ្ឋ
2 Martin Luther King Jr. Drive
Suite 802 Floyd West Tower
Atlanta, Georgia 30334

រដ្ឋ Hawaii
បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី 01 ខែមីនា ឆ្នាំ 2006

កាលកំណត់ចុះឈ្មោះ — 30 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ លេខសន្តិសុខសង្គមពេញរបស់អ្នកគឺជាតម្រូវការចាំបាច់។ វាត្រូវបានប្រើដើម្បីការពារការចុះឈ្មោះបន្ត និងការបោះឆ្នោត។ ការខកខានក្នុងការផ្តល់ព័ត៌មាននេះនឹងត្រូវរារាំងការទទួលយកពាក្យស្នើសុំនេះ (ច្បាប់កែសម្រួលរដ្ឋហៃ ផ្នែក 9 11-15)។

7។ ជម្រើសបក្ស។ “ជម្រើសបក្ស” មិនត្រូវបានតម្រូវសម្រាប់ការចុះឈ្មោះបោះឆ្នោតទេ។

8។ សាសន៍ ឬក្រុមជនជាតិ ព័ត៌មានអំពីសាសន៍ ឬក្រុមជនជាតិមិនត្រូវបានតម្រូវសម្រាប់ការចុះឈ្មោះអ្នកបោះឆ្នោតទេ។

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Hawaii អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- ស្នាក់នៅក្នុងរដ្ឋ Hawaii
- មានអាយុយ៉ាងតិច 16 ឆ្នាំ (អ្នកត្រូវមានអាយុ 18 ឆ្នាំនៅថ្ងៃបោះឆ្នោតដើម្បីអាចបោះឆ្នោត)
- មិនត្រូវជាប់ពន្ធនាគារពីបទឧក្រិដ្ឋណាមួយ
- មិនត្រូវសម្រេចដោយគុណការថា “មិនមានសក្តិក្របក្រាន់”

អាស័យដ្ឋានប្រៃសណីយ៍
ការិយាល័យបោះឆ្នោត
រដ្ឋ Hawaii
802 Lehua Avenue
Pearl City, HI 96782

រដ្ឋ Idaho
បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី 01 ខែមីនា ឆ្នាំ 2006

កាលកំណត់ចុះឈ្មោះ — 25 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ សូមបញ្ជូលលេខប័ណ្ណបើកបររបស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរទេ ចូរបញ្ជូលលេខសន្តិសុខសង្គម ឬលេខខ្ទង់ចុងក្រោយរបស់អ្នក។

7។ ជម្រើសបក្ស។ អ្នកមិនចាំបាច់ត្រូវតែចុះឈ្មោះជាមួយបក្សទេ ប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬសមាជ។

8។ សាសន៍ ឬក្រុមជនជាតិ សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Idaho អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅស្ថាននៅរដ្ឋ Idaho និងក្នុងខោនធីរយៈ 30 ថ្ងៃមុនថ្ងៃបោះឆ្នោត
- មានអាយុយ៉ាងតិច 18 ឆ្នាំ
- មិនត្រូវបានផ្ដន្ទាទោសឧក្រិដ្ឋ និងមិនត្រូវបានផ្តល់សម្បទានិទ្ទិសពលរដ្ឋឡើងវិញ ឬជាប់ពន្ធនាគារនៃបទល្មើសព្រហ្មទណ្ឌ

អាស័យដ្ឋានប្រៃសណីយ៍
រដ្ឋមន្ត្រី
P.O. ប្រអប់ 83720
State Capitol Bldg.
Boise, ID 83720-0080

រដ្ឋ Illinois
បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី 14 ខែសីហា ឆ្នាំ 2012

កាលកំណត់ចុះឈ្មោះ — 28 ថ្ងៃមុនការបោះឆ្នោតនីមួយៗ។

6។ លេខអត្តសញ្ញាណប័ណ្ណ លេខប័ណ្ណបើកបររបស់អ្នកត្រូវបានតម្រូវចំពោះអ្នកចុះបញ្ជីដើម្បីបោះឆ្នោត។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរទេ យ៉ាងហោចណាស់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នកត្រូវផ្តល់ជូន។ ប្រសិនបើអ្នកមិនមានលេខណាមួយទេ សូមសរសេរ “គ្មាន” នៅលើទម្រង់នេះ។ លេខសម្គាល់មួយនឹងត្រូវចេញឱ្យអ្នកដោយរដ្ឋ។

7។ ជម្រើសបក្ស។ ការចុះឈ្មោះគណៈបក្សឬការពេញចិត្តបក្សមិនតម្រូវសម្រាប់ការចុះឈ្មោះអ្នកបោះឆ្នោតទេ។ ទោះបីជាយ៉ាងនេះក្តី នៅពេលអ្នកដាក់សន្លឹកឆ្នោតដំបូង អ្នកត្រូវបង្ហាញការពេញចិត្តសម្រាប់ការបោះឆ្នោតនោះ។

8។ សាសន៍ ឬក្រុមជនជាតិ សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា។ ហត្ថលេខាតម្រូវជាចាំបាច់។ ប្រសិនបើអ្នកមិនមានហត្ថលេខានៅលើទម្រង់ពាក្យស្នើសុំទេ អ្នកនឹងត្រូវជូនដំណឹងថាពាក្យស្នើសុំរបស់អ្នកមិនពេញលេញទេ។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Illinois អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅស្ថាននៅរដ្ឋ Illinois និងដែលជាកន្លែងបោះឆ្នោតរបស់អ្នកយ៉ាងតិច 30 ថ្ងៃមុនការបោះឆ្នោតបន្ទាប់
- មានអាយុយ៉ាងតិច 18 ឆ្នាំនៅថ្ងៃប្រមូលថ្ងៃការបោះឆ្នោតបន្ទាប់
- មិនជាប់ពន្ធនាគារពីបទឧក្រិដ្ឋ
- មិនទាមទារនិទ្ទិសបោះឆ្នោតនៅកន្លែងផ្សេងទៀត

អាស័យដ្ឋានប្រៃសណីយ៍
ក្រុមប្រឹក្សារដ្ឋនៃការបោះឆ្នោត
2329 S. MacArthur Boulevard
Springfield, IL 62704

រដ្ឋ Indiana
បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី 01 ខែមីនា ឆ្នាំ 2006

កាលកំណត់ចុះឈ្មោះ — 29 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ លេខអត្តសញ្ញាណប័ណ្ណអ្នកបោះឆ្នោតរបស់អ្នកគឺជាលេខប័ណ្ណបើកបរដែលចេញដោយរដ្ឋ Indiana ដែលមានដប់ខ្ទង់របស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបររបស់រដ្ឋ Indiana ឬអត្តសញ្ញាណប័ណ្ណអ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ សូមបង្ហាញលេខដែលអ្នកបានផ្តល់ (ក្រម Indiana 3-7-13-13)

7។ ជម្រើសបក្ស។ សូមទុកឱ្យនៅទំនេរ

8។ សាសន៍ ឬក្រុមជនជាតិ សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Indiana អ្នកត្រូវ៖

ការណែនាំរដ្ឋ

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅស្ថានយ៉ាងតិច 30 ថ្ងៃមុនការបោះឆ្នោតបន្ទាប់
- មានអាយុយ៉ាងតិច 18 ឆ្នាំនៅថ្ងៃបោះឆ្នោតសកលបន្ទាប់
- មិនត្រូវជាប់ពន្ធនាគារពីបទឧក្រិដ្ឋនាពេលបច្ចុប្បន្ន

អាស័យដ្ឋានប្រៃសណីយ៍

ផ្នែកការបោះឆ្នោត
ការិយាល័យលេខាធិការរដ្ឋ
ផ្លូវ 302 West Washington
បន្ទប់ E-204
Indianapolis, IN 46204-2743

រដ្ឋ Iowa

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី28 ខែមីនា ឆ្នាំ2008

កាលកំណត់ចុះឈ្មោះ — ត្រូវបញ្ជូននៅម៉ោង 5 ល្ងាច 10 ថ្ងៃមុនការបោះឆ្នោត ប្រសិនបើវាក៏ជាការបោះឆ្នោតបឋម ឬការបោះឆ្នោតទូទៅ និង 11 ថ្ងៃមុនសម្រាប់ការបោះឆ្នោតផ្សេងទៀត* ទម្រង់ការចុះឈ្មោះដែលផ្ញើតាមប្រៃសណីយ៍ 15 ឬច្រើនថ្ងៃមុនការបោះឆ្នោត ត្រូវគិតថាមកដល់ទានពេលវេលាប្រសិនបើវាទទួលបានកុរោយកាលកំណត់ក្តី។

*ប្រសិនបើអ្នកខកខានតាមកាលកំណត់ចុះឈ្មោះអ្នកបោះឆ្នោតខាងលើ អ្នកអាចចុះឈ្មោះបោះឆ្នោតតាមរយៈការណែនាំសម្រាប់ការចុះឈ្មោះថ្ងៃបោះឆ្នោតខាងក្រោម។ អ្នកអាចស្វែងរកការណែនាំទាំងនេះនៅលើគេហទំព័ររបស់រដ្ឋមន្ត្រី www.sos.state.ia.us/pdfs/elections/EDRbrochure.pdf.

6។ លេខអត្តសញ្ញាណប័ណ្ណ លេខអត្តសញ្ញាណប័ណ្ណរបស់អ្នកគឺលេខប័ណ្ណបើកបរដែលចេញដោយរដ្ឋ Iowa របស់អ្នក (ឬលេខប័ណ្ណបញ្ជាក់អត្តសញ្ញាណមិនបើកបរ) ប្រសិនបើអ្នកមានណាមួយ។ ប្រសិនបើអ្នកមិនមាន ត្រូវផ្តល់លេខប្អូនខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ លេខអត្តសញ្ញាណដែលអ្នកផ្តល់ឱ្យនឹងត្រូវបញ្ជាក់ដោយក្រសួងដឹកជញ្ជូនរដ្ឋ Iowa ឬរដ្ឋបាលសន្តិសុខសង្គម។

7។ ជម្រើសបក្ស អ្នកអាចចុះឈ្មោះជាមួយបក្សណាមួយជាមុន ប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋម

តែវាមិនមែនជាករណីចាំបាច់ទេ។ អ្នកអាចប្តូរ ឬប្រកាសអំពីសម្ព័ន្ធភាពបក្សនៅការិយាល័យបោះឆ្នោតនៅថ្ងៃបោះឆ្នោតបឋមបាន។

8។ សាសន៍ ឬក្រុមជនជាតិ សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Iowa អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅនៅរដ្ឋ Iowa
- មានអាយុយ៉ាងតិច 17 ឆ្នាំកន្លះ (អ្នកត្រូវមានអាយុ 18 ឆ្នាំដើម្បីអាចបោះឆ្នោត)
- មិនត្រូវបានផ្តន្ទាទោសឧក្រិដ្ឋ (ឬបានទទួលសិទ្ធិពលរដ្ឋឡើងវិញ)
- មិនត្រូវបានសម្រេចសេចក្តីថា "ជាអសមត្ថភាពក្នុងការបោះឆ្នោត" ដោយតុលាការនាពេលថ្មីៗ
- មិនទាមទារសិទ្ធិបោះឆ្នោតច្រើនជាងមួយកន្លែង
- ត្រូវបោះបង់សិទ្ធិបោះឆ្នោតនៅកន្លែងផ្សេងទៀត

អាស័យដ្ឋានប្រៃសណីយ៍

ផ្នែកការបោះឆ្នោត
ការិយាល័យលេខាធិការរដ្ឋ
អគារ Lucas Building-ជាន់ទី 1
321 E. ផ្លូវទី 12
Des Moines, IA 50319

រដ្ឋ Kansas

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី25 ខែសីហា ឆ្នាំ2013

កាលកំណត់ចុះឈ្មោះ — ផ្ញើតាមប្រៃសណីយ៍ ឬប្រគល់ 21 ថ្ងៃមុនការបោះឆ្នោត

6។ លេខអត្តសញ្ញាណប័ណ្ណ ទម្រង់ចុះឈ្មោះបោះឆ្នោតរបស់អ្នកត្រូវមានលេខប័ណ្ណបើកបរដែលចេញដោយរដ្ឋ ឬលេខអត្តសញ្ញាណមិនប្រតិបត្តិការរបស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ ឬអត្តសញ្ញាណមិនប្រតិបត្តិការទេ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ ឬប័ណ្ណបញ្ជាក់មិនប្រតិបត្តិការ ឬលេខសន្តិសុខសង្គមទេ ចូរសរសេរ "គ្មាន" នៅលើទម្រង់នេះ។ លេខសម្គាល់មួយនឹងត្រូវចេញឱ្យអ្នកដោយរដ្ឋ។

លេខដែលអ្នកផ្តល់ នឹងត្រូវប្រើសម្រាប់គោលបំណងរដ្ឋបាលប៉ុណ្ណោះនិងមិនត្រូវបង្ហាញជាសាធារណៈឡើយ។ (KSA 25-2309)។

7។ ជម្រើសបក្ស អ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬអនុសញ្ញា។

8។ សាសន៍ ឬក្រុមជនជាតិ សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Kansas អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅនៅរដ្ឋ Kansas
- មានអាយុ 18 ឆ្នាំនៅការបោះឆ្នោតបន្ទាប់
- បានបញ្ចប់រយៈពេលអនុវត្តទោស ប្រសិនបើអ្នកត្រូវបានផ្តន្ទាទោសឧក្រិដ្ឋ។ បុគ្គលដែលកំពុងអនុវត្តទោសឧក្រិដ្ឋមិនមានសិទ្ធិបោះឆ្នោតទេ
- មិនទាមទារសិទ្ធិបោះឆ្នោតនៅទីតាំងផ្សេង ឬដោយប្រើឈ្មោះផ្សេង
- មិនត្រូវបានដកសិទ្ធិបោះឆ្នោតដោយតុលាការមានសមត្ថកិច្ច

អាស័យដ្ឋានប្រៃសណីយ៍

រដ្ឋមន្ត្រី
ជាន់ទី 1 សាល Memorial
120 SW 10th Ave.
Topeka, KS 66612-1594

រដ្ឋ Kentucky

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី01 ខែមីនា ឆ្នាំ2006

កាលកំណត់ចុះឈ្មោះ — 29 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ លេខសន្តិសុខសង្គមពេញរបស់អ្នកគឺជាតម្រូវការចាំបាច់។ វាត្រូវបានប្រើសម្រាប់គោលបំណងរដ្ឋបាលប៉ុណ្ណោះ និងមិនត្រូវផ្សព្វផ្សាយជាសាធារណៈទេ (KRS 116.155)។ គ្មានបុគ្គលណាមួយត្រូវបានបដិសេធសិទ្ធិចុះឈ្មោះបោះឆ្នោតដោយមូលហេតុនៃការខកខានបង្ហាញលេខសន្តិសុខសង្គមឡើយ។

7។ ជម្រើសបក្ស អ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬអនុសញ្ញា។

8។ សាសន៍ ឬក្រុមជនជាតិ សូមទុកឱ្យនៅទំនេរ

ការណែនាំរដ្ឋ

១១ ហត្ថលេខា ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Kentucky អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅនៅរដ្ឋ Kentucky
- មានលំនៅស្ថាននៅក្នុងខោនធីយ៉ាងតិច 28 ថ្ងៃមុនកាលបរិច្ឆេទនៃការបោះឆ្នោត
- មានអាយុ 18 ឆ្នាំនៅថ្ងៃប្រកាសការបោះឆ្នោតបន្ទាប់
- មិនត្រូវបានផ្ដន្ទាទោសជាទណ្ឌិត ឬប្រសិនបើមានការផ្ដន្ទាទោសឧក្រិដ្ឋ សិទ្ធិពលរដ្ឋរបស់អ្នកត្រូវបានផ្ដល់ឡើងវិញដោយការលើកលែងទោស
- មិនត្រូវបានសម្រេចសេចក្ដីថាជា "មនុស្សអសមត្ថភាពផ្នែកស្មារតី" ដោយតុលាការ
- មិនទាមទារសិទ្ធិបោះឆ្នោតនៅកន្លែងណាមួយក្រៅពីរដ្ឋ Kentucky

អាស័យដ្ឋានប្រៃសណីយ៍

ក្រុមប្រឹក្សារដ្ឋនៃការបោះឆ្នោត
ផ្លូវ 140 Walnut
Frankfort, KY 40601-3240

រដ្ឋ Louisiana

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី14 ខែសីហា ឆ្នាំ2012

កាលកំណត់ចុះឈ្មោះ៖ — 30 ថ្ងៃមុនការបោះឆ្នោត។

៦១ លេខអត្តសញ្ញាណប័ណ្ណ អ្នកត្រូវផ្តល់លេខប័ណ្ណបើកបរនៃរដ្ឋ Louisiana របស់អ្នក ឬលេខអត្តសញ្ញាណប័ណ្ណពិសេសនៃរដ្ឋ Louisiana បើមាន។ ប្រសិនបើមិនមានទេ អ្នកត្រូវផ្តល់លេខសន្តិសុខសង្គមបួនខ្ទង់ ចុងក្រោយរបស់អ្នក ដែលបានផ្តល់ឱ្យ។ ការផ្តល់លេខសន្តិសុខសង្គមពេញអាចត្រូវបានផ្តល់តែដោយការស្ម័គ្រចិត្តប៉ុណ្ណោះ។ ប្រសិនបើអ្នកដាក់ពាក្យស្នើសុំមិនមានទាំងប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណពិសេស ឬលេខសន្តិសុខសង្គម អ្នកដាក់ពាក្យស្នើសុំត្រូវភ្ជាប់ឯកសារណាមួយដូចខាងក្រោមជាមួយពាក្យស្នើសុំរបស់ខ្លួន៖ (ក) ឯកសារថតចម្លងរូបភាពមានសុពលភាពនិងបច្ចុប្បន្ន ឬ (ខ) ឯកសារថតចម្លងវិក្កយបត្រប្រើប្រាស់ របាយការណ៍ធនាគារស្រែករដ្ឋាភិបាល បណ្ណទូទាត់ ឬឯកសាររដ្ឋាភិបាលផ្សេងទៀត ដែលមានឈ្មោះនិងអាសយដ្ឋានរបស់អ្នកដាក់ពាក្យស្នើសុំ។ ទាំងមន្ត្រីអត្រានុកូលដ្ឋាននិងកុរស្លងការបរទេសមិនត្រូវបង្ហាញលេខសន្តិសុខសង្គមរបស់អ្នកចុះឈ្មោះ

មោះបោះឆ្នោត ឬផ្តល់លេខសន្តិសុខសង្គមរបស់អ្នកចុះឈ្មោះបោះឆ្នោតទៅបញ្ជីពាណិជ្ជកម្ម (R.S. 18:104 and 154; 42 U.S.C. § 405)។

7១ ជម្រើសបក្ស ប្រសិនបើអ្នកចុះបញ្ជីសម្ព័ន្ធករណៈបក្សនយោបាយ អ្នកមិនអាចបោះឆ្នោតពេញចិត្តបេក្ខភាពប្រធានាធិបតី និងការបោះឆ្នោតគណកម្មការបក្សបានទេ។ សម្ព័ន្ធភាពបក្សនយោបាយមិនមែនជាការតម្រូវសម្រាប់ការបោះឆ្នោតផ្សេងៗទេ។

8១ សាសន៍ ឬក្រុមជនជាតិ អ្នកត្រូវបានស្នើសុំការបំពេញក្នុងប្រអប់នេះ។ សូមមើលបញ្ជីជម្រើសនៅក្នុងការណែនាំសម្រាប់ពាក្យស្នើសុំនៅប្រអប់ទី 8 (នៅទំព័រ 2)។

១១ ហត្ថលេខា ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Louisiana អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅស្ថាននៅរដ្ឋ Louisiana (អាស័យដ្ឋានត្រូវតែជាអាស័យដ្ឋានដែលអ្នកទាមទារការលើកលែងលក្ខខ័ណ្ឌគ្រួសារ បើមានលើកលែងចំពោះលំនៅស្ថានថែទាំ ឬលំនៅស្ថានអតីតយុវជនដែលអាចជ្រើសប្រើជាអាសយដ្ឋាននៃការថែទាំនិងអតីតយុវជន ឬលំនៅស្ថានដែលគាត់មានជាលក្ខណៈគ្រួសារ។ និស្សិតមហាវិទ្យាល័យអាចជ្រើសប្រើអាសយដ្ឋាននេះ ឬអាសយដ្ឋានផ្ទាល់ខ្លួននៅពេលនៅឆ្ងាយពីសាលា។)
- មានអាយុយ៉ាងតិច 17 ឆ្នាំ និងមានអាយុ 18 ឆ្នាំមុនពេលបោះឆ្នោតបន្ទាប់
- មិនត្រូវស្ថិតនៅក្រោមដីកាជាប់ពន្ធនាគារសម្រាប់បទឧក្រិដ្ឋ
- មិនត្រូវស្ថិតក្រោមសាលក្រមកំណត់ពីអសមត្ថភាពផ្នែកស្មារតី

អាស័យដ្ឋានប្រៃសណីយ៍

រដ្ឋមន្ត្រី
ការប្រុងប្រយ័ត្ន៖
ការចុះឈ្មោះអ្នកបោះឆ្នោត
P.O. ប្រអប់ 94125
Baton Rouge, LA 70804-9125

រដ្ឋ Maine

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី14 ខែសីហា ឆ្នាំ2012

កាលកំណត់ចុះឈ្មោះ៖ — ត្រូវបានផ្តល់ជូន 21 ថ្ងៃធ្វើការមុនការបោះឆ្នោត (ប្រអប់បោះឆ្នោតអាចចុះឈ្មោះដោយផ្ទាល់ រហូតដល់ថ្ងៃបោះឆ្នោត)។

៦១ លេខអត្តសញ្ញាណប័ណ្ណ អ្នកត្រូវសរសេរលេខប័ណ្ណបើកបរមានសុពលភាពនៃរដ្ឋ Maine របស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរមានសុពលភាពនៃរដ្ឋ Maine ទេ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ អ្នកបោះឆ្នោតដែលមិនមានឯកសារទាំងនេះត្រូវសរសេរ "គ្មាន" នៅក្នុងចន្លោះនេះ។

7១ ជម្រើសបក្ស អ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬអនុសញ្ញា (លើកលែងតែត្រូវបានកំណត់ផ្សេងដោយបក្សនយោបាយ)។

8១ សាសន៍ ឬក្រុមជនជាតិ សូមទុកឱ្យនៅទំនេរ

១១ ហត្ថលេខា ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Maine អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅស្ថាននៅរដ្ឋ Maine និងក្រុងដែលអ្នកចង់ បោះឆ្នោត។
- មានអាយុយ៉ាងតិច 17 ឆ្នាំ (អ្នកត្រូវមានអាយុ 18 ឆ្នាំដើម្បីអាចបោះឆ្នោត)

អាស័យដ្ឋានប្រៃសណីយ៍

ផ្នែកការបោះឆ្នោត
ការិយាល័យគណៈកម្មការ
ការបោះឆ្នោតនិងគណៈកម្មការ
101 State House Station
Augusta, ME 04333-0101

រដ្ឋ Maryland

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី26 ខែមិថុនា ឆ្នាំ2008

កាលកំណត់ចុះឈ្មោះ៖ — 9:00 យប់ 21 ថ្ងៃមុនការបោះឆ្នោត។

៦១ លេខអត្តសញ្ញាណប័ណ្ណ ប្រសិនបើអ្នកមានប័ណ្ណបើកបរមានសុពលភាព

ការណែនាំរដ្ឋ

ភាពនិងបច្ចុប្បន្ននៃរដ្ឋ Maryland ឬប្រើប្រាស់ទោចក្រយានយន្ត អ្នកត្រូវបញ្ជូលលេខអត្តសញ្ញាណប័ណ្ណបើកបរណាមួយ។ ប្រសិនបើអ្នកមានប័ណ្ណបើកបរមានសុពលភាពនិងបច្ចុប្បន្ននៃរដ្ឋ Maryland ឬប្រើប្រាស់ទោចក្រយានយន្ត អ្នកត្រូវបញ្ជូលលេខប្តូរខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ទោះបីជាយ៉ាងនេះក្តី សូមមេត្តាជួយការបង្ហាញលេខសន្តិសុខសង្គមពេញគឺយល់មូលដ្ឋានស្តីពីកិច្ចការ អាជ្ញាធរធម្មនុញ្ញអន្តរក្រសួងបោះឆ្នោតស្នើសុំលេខសន្តិសុខសង្គមរបស់អ្នក គឺមាត្រានៃច្បាប់បោះឆ្នោតផ្នែក 3-202 កំណត់បង្ហាញក្រមនៃរដ្ឋ Maryland។ លេខនេះនឹងត្រូវប្រើប្រាស់សម្រាប់កេរ្តិ៍ឈ្មោះបំណងចុះឈ្មោះនិងគោលបំណងរដ្ឋបាលប៉ុណ្ណោះផ្សេងៗប៉ុណ្ណោះ។ ព័ត៌មាននេះនឹងត្រូវទុកជាការសម្ងាត់។

7។ ជម្រើសបក្ស។ អ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ។

8។ សាសន៍ ឬក្រុមជនជាតិ សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Maryland អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- ស្នាក់នៅក្នុងរដ្ឋ Maryland
- មានអាយុយ៉ាងតិច 18 ឆ្នាំត្រឹមថ្ងៃបោះឆ្នោតសកលបន្ទាប់
- មិនស្ថិតក្រោមអាណាព្យាបាលសម្រាប់អសមត្ថភាពផ្នែកស្មារតី
- មិនត្រូវបានផ្តន្ទាទោសនៃការទិញឬលក់សន្លឹកឆ្នោត
- មិនត្រូវបានផ្តន្ទាទោសបទឧក្រិដ្ឋ ឬប្រសិនបើអ្នកមាន អ្នកបានអនុវត្តទោសជាប់ពន្ធនាគាររួចហើយ រួមទាំងការយុំខ្លួន ឬការបង្វែងខ្លួន។

អាសយដ្ឋានប្រៃសណីយ៍
 ក្រុមប្រឹក្សារដ្ឋនៃការបោះឆ្នោត
 P.O. ប្រអប់ 6486
 Annapolis, MD 21401-0486

រដ្ឋ Massachusetts
បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី01 ខែមីនា ឆ្នាំ2006

កាលកំណត់ចុះឈ្មោះ — 20
 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ ច្បាប់សហព័ន្ធត្រូវបានអ្នកត្រូវផ្តល់លេខប័ណ្ណបើកបររបស់អ្នកដើម្បីចុះឈ្មោះបោះឆ្នោត។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរមានសុពលភាពនៃរដ្ឋMassachusetts ទេ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនមានឯកនេះទេ អ្នកត្រូវសរសេរ "គ្មាន" នៅក្នុងប្រអប់នេះ ហើយលេខសម្គាល់មួយនឹងត្រូវផ្តល់ឱ្យអ្នក។

7។ ជម្រើសបក្ស។ ប្រសិនបើអ្នកមិនកំណត់បក្សនយោបាយនៅក្នុងប្រអប់នេះ អ្នកនឹងត្រូវចុះឈ្មោះជាមិនទាន់បានចុះ។ អ្នកបោះឆ្នោតមិនបានចុះឈ្មោះអាចចូលរួមក្នុងការបោះឆ្នោតបក្សបឋមបាន។ ប៉ុន្តែ អ្នកបោះឆ្នោតមិនបានចុះឈ្មោះត្រូវចុះឈ្មោះបក្សនៅថ្ងៃបោះឆ្នោតពេញចិត្ត បេក្ខភាពប្រធានាធិបតីដើម្បីចូលរួមក្នុងការបោះឆ្នោតនោះ។

8។ សាសន៍ ឬក្រុមជនជាតិ សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Massachusetts អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅស្ថាននៅក្នុងរដ្ឋ Massachusetts
- មានអាយុ 18 ឆ្នាំនៅថ្ងៃ ឬមុនថ្ងៃការបោះឆ្នោតបន្ទាប់
- មិនធ្លាប់ត្រូវបានផ្តន្ទាទោសពីបទពុករលួយពាក់ព័ន្ធនឹងការបោះឆ្នោត
- មិនស្ថិតក្រោមរបបអាណាព្យាបាលពាក់ព័ន្ធនឹងការបោះឆ្នោត
- មិនត្រូវជាប់ពន្ធនាគារពីបទឧក្រិដ្ឋ

អាសយដ្ឋានប្រៃសណីយ៍
 រដ្ឋមន្ត្រីនៃ Commonwealth
 ផ្នែកការបោះឆ្នោត បន្ទប់ 1705
 One Ashburton Place
 Boston, MA 02108

រដ្ឋ Michigan
បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី01 ខែមីនា ឆ្នាំ2006

កាលកំណត់ចុះឈ្មោះ — 30
 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ ទម្រង់ចុះឈ្មោះបោះឆ្នោតរបស់អ្នកត្រូវមានលេខប័ណ្ណបើកបរដែលចេញដោយរដ្ឋ ឬលេខអត្តសញ្ញាណប័ណ្ណបុ

គ្គលដែលចេញដោយរដ្ឋរបស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនទេ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនចេញដោយរដ្ឋ ឬលេខសន្តិសុខសង្គមទេ ចូរសរសេរ "គ្មាន" នៅលើទម្រង់នេះ។ លេខសម្គាល់មួយនឹងត្រូវចេញឱ្យអ្នកដោយដ្ឋ។

7។ ជម្រើសបក្ស។ "ជម្រើសបក្ស" គឺមិនត្រូវចាំបាច់សម្រាប់ការចុះឈ្មោះអ្នកបោះឆ្នោតទេ។

8។ សាសន៍ ឬក្រុមជនជាតិ សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Michigan អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានអាយុ 18 ឆ្នាំត្រឹមថ្ងៃការបោះឆ្នោតបន្ទាប់
- មានលំនៅស្ថាននៅរដ្ឋ Michigan និងស្នាក់នៅយ៉ាងតិច 30 ថ្ងៃក្នុងទីក្រុង ឬស្រុករបស់អ្នកត្រឹមថ្ងៃបោះឆ្នោត
- មិនត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគាររក្សា រោយពីការដាក់ទោស

សម្គាល់៖ ច្បាប់រដ្ឋ Michigan ត្រូវបានអោយសម្រាប់ប្រើប្រាស់សម្រាប់ការចុះឈ្មោះបោះឆ្នោតនិងគោលបំណងប័ណ្ណបើកបរ។ ដូច្នេះ ប្រសិនបើអាសយដ្ឋានស្នាក់នៅដែលអ្នកផ្តល់ក្នុងទម្រង់នេះខុសគ្នាពីអាសយដ្ឋាននៅលើប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនដែលចេញដោយរដ្ឋ Michigan រដ្ឋមន្ត្រីនឹងធ្វើការប្តូរអាសយដ្ឋានប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណរបស់អ្នកឱ្យដូចគ្នាអាសយដ្ឋានដែលអ្នកបានបំពេញក្នុងទម្រង់នេះដោយស្វ័យប្រវត្តិ។ ប្រសិនបើអាសយដ្ឋានត្រូវបានប្តូរ រដ្ឋមន្ត្រីនឹងធ្វើឱ្យអ្នកនូវលិខិតស្តីពីការធ្វើបច្ចុប្បន្នភាពអាសយដ្ឋានសម្រាប់ប័ណ្ណបើកបរឬអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនរបស់អ្នក។ **ការប្រុងប្រយ័ត្ន៖** ប្រសិនបើអ្នកចុះឈ្មោះតាមរយៈផ្ញើប្រៃសណីយ៍ អ្នកត្រូវមកបោះឆ្នោតនៅទីតាំងរបស់អ្នកនៅលើកដំបូងដែលអ្នកបោះឆ្នោត លើកលែងតែអ្នកគឺ៖

- ជាជនពិការតាមការកំណត់ដោយច្បាប់
- មានអាយុ 60 ឆ្នាំ ឬច្រើនជាង ឬ
- ស្នាក់នៅជាបណ្តោះអាសន្ននៅក្រៅប្រទេស។

ការណែនាំរដ្ឋ

អាស័យដ្ឋានប្រៃសណីយ៍

ក្រសួងការបរទេសនៃរដ្ឋ Michigan
 ការិយាល័យបោះឆ្នោត
 P.O. ប្រអប់ 20126
 Lansing, MI 48901-0726

រដ្ឋ Minnesota

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2008

កាលកំណត់ចុះឈ្មោះ —

ត្រូវបញ្ជូននៅម៉ោង 5:00 ល្ងាច 21 ថ្ងៃមុនថ្ងៃបោះ (ក៏មានការចុះឈ្មោះនៅ ថ្ងៃបោះឆ្នោតផងដែរនៅមណ្ឌលបោះឆ្នោតនៅទូទាំងរដ្ឋ)

6។ លេខអត្តសញ្ញាណប័ណ្ណ អ្នកត្រូវ រដ្ឋលេខប័ណ្ណបើកបរនៃរដ្ឋ Min- nesota ឬលេខអត្តសញ្ញាណប័ណ្ណរដ្ឋដើម្បីចុះឈ្មោះបោះឆ្នោត។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណរដ្ឋ Minnesota ទេ អ្នកត្រូវរដ្ឋលេខ 4 ខ្ទង់ចុងក្រោយ នៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនមានលេខណាមួយទេ សូមសរសេរ "គ្មាន" នៅលើទម្រង់នេះ។

7។ ជម្រើសបក្ស។ សូមទុកឲ្យនៅទំនេរ។

8។ សាសន៍ ឬក្រុមជនជាតិ

សូមទុកឲ្យនៅទំនេរ។

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Minnesota អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅស្ថាននៅរដ្ឋ Minnesota 20 ថ្ងៃមុនការបោះឆ្នោតបន្ទាប់
- នៅរក្សាលំនៅស្ថានតាមអាស័យដ្ឋានដែលបានផ្តល់នៅលើទម្រង់នេះ
- មានអាយុយ៉ាងតិច 18 ឆ្នាំនៅថ្ងៃបោះឆ្នោត
- ប្រសិនបើធ្លាប់ត្រូវផ្តន្ទាទោសឧក្រិដ្ឋ ទោសនេះត្រូវផុត ឬអនុវត្តរួចរាល់ ឬអ្នកត្រូវបានទម្លាក់ចោលរាល់ទោសទាំងឡាយ
- មិនស្ថិតក្រោមដីកាតុលាការក្រោមអាណាព្យាបាលដែលសិទ្ធិបោះឆ្នោតត្រូវបានដកហូត
- មិនត្រូវបានសម្រេចដោយតុលាការថាជាមនុស្សអសមត្ថភាពផ្លូវច្បាប់ក្នុងការបោះឆ្នោត

អាស័យដ្ឋានប្រៃសណីយ៍

រដ្ឋមន្ត្រី
 60 Empire Drive, Suite 100
 St. Paul, MN 55103-1855

រដ្ឋ Mississippi

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី07 ខែឧសភា ឆ្នាំ2010

កាលកំណត់ចុះឈ្មោះ — 30

ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ អ្នកត្រូវ រដ្ឋលេខប័ណ្ណបើកបរនៃរដ្ឋ Mississippi ឬលេខអត្តសញ្ញាណប័ណ្ណរដ្ឋដើម្បីចុះឈ្មោះបោះឆ្នោត។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណរដ្ឋ Mississippi ទេ អ្នកត្រូវរដ្ឋលេខ 4 ខ្ទង់ចុងក្រោយ នៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនមានលេខណាមួយទេ សូមសរសេរ "គ្មាន" នៅលើទម្រង់នេះ។

7។ ជម្រើសបក្ស។ រដ្ឋ Mississippi មិនមានការចុះឈ្មោះគណៈបក្សទេ។

ដូច្នេះ អ្នកមិនចាំបាច់ត្រូវតែ ចុះឈ្មោះជាមួយបក្សទេ ប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬសមាជិក។

8។ សាសន៍ ឬក្រុមជនជាតិ

សូមទុកឲ្យនៅទំនេរ។

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Mississippi អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- បានរស់នៅក្នុងរដ្ឋ Mississippi និងនៅក្នុងខោនធី (និងទីក្រុង បើមាន) 30 ថ្ងៃមុនការបោះឆ្នោតដែលអ្នកចង់បោះឆ្នោត
- មានអាយុ 18 ឆ្នាំត្រឹមថ្ងៃបោះឆ្នោតសកលដែលអ្នកចង់បោះឆ្នោត
- មិនត្រូវបានផ្តន្ទាទោសពីបទមនុស្សធម៌ រំលោភ ស្តីកំហុស លួច ដុតផ្ទះ រំលោភសេចក្តីទុកចិត្ត ត្រៃដបន្ត លួចប្លន់ ចាប់ជម្រិត ឧក្រិដ្ឋកម្មលាងប្រាក់កខ្វក់ ឧក្រិដ្ឋកម្មលួចហាង ទទួលផលចោរកម្ម ប្លន់ លួចម៉ូតូ រំលោភសេពសន្ថវៈ លួចរថយន្ត ទ្វេពន្ធភាព ឬទទួលបានសិទ្ធិពលរដ្ឋវិញដូចត្រូវដោយច្បាប់
- មិនត្រូវបានប្រកាសថាជាអសមត្ថជនផ្នែកនៃកស្មារតីដោយតុលាការ

សម្គាល់៖ ច្បាប់របស់រដ្ឋបានកែប្រែដោយដីកាតុលាការសហពន្ធក្នុងឆ្នាំ1998 និងដោយច្បាប់សភាក្នុងឆ្នាំ 2000។ បច្ចុប្បន្ននេះ យើងទទួលយកទម្រង់ជាការចុះឈ្មោះសម្រាប់ការបោះឆ្នោតសម្រាប់ រាល់ រដ្ឋនិងការិយាល័យសហព័ន្ធទាំងអស់។

អាស័យដ្ឋានប្រៃសណីយ៍

រដ្ឋមន្ត្រី
 P.O. ប្រអប់ 136
 Jackson, MS 39205-0136

អាស័យដ្ឋានខោនធីនៅកម្រិតមូលដ្ឋាន៖ អ្នកក៏អាចប្រគល់ពាក្យស្នើសុំបំពេញសព្វគ្រប់នេះទៅស្ថាន/មន្ត្រីចុះបញ្ជីខោនធីនៃទីកន្លែងដែលអ្នករស់នៅ។ បញ្ជីមន្ត្រីចុះបញ្ជី/ស្ថានខោនធីមាននៅគេហទំព័ររបស់រដ្ឋ Mississippi www.sos.ms.gov។

រដ្ឋ Missouri

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី12 ខែកញ្ញា ឆ្នាំ2006

កាលកំណត់ចុះឈ្មោះ — 28

ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ ទម្រង់ចុះឈ្មោះបោះឆ្នោតរបស់អ្នកត្រូវមានលេខប័ណ្ណបើកបរដែលចេញដោយរដ្ឋ។ ទម្រង់ចុះឈ្មោះអ្នកបោះឆ្នោតពេញលេញរបស់អ្នកត្រូវមានលេខសន្តិសុខសង្គមរបស់អ្នក (ផ្នែកទី 115.155, RSMo)។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ ឬលេខសន្តិសុខសង្គមទេ ចូរសរសេរ "គ្មាន" នៅលើទម្រង់នេះ។ លេខសម្គាល់មួយនឹងត្រូវចេញឲ្យអ្នកដោយរដ្ឋ។ សារព័ត៌មានអេឡិកត្រូនិកឯកសារបោះពុម្ព ឬស្លាកផ្ញើតាមប្រៃសណីយ៍ដែលបានផ្តល់ឲ្យតាមផ្នែកនេះ មិនត្រូវមានលេខទូរស័ព្ទនិងលេខសន្តិសុខសង្គមរបស់អ្នកបោះឆ្នោតឡើយ។ (ផ្នែកទី 115.157, RSMo)។

7។ ជម្រើសបក្ស។ អ្នកមិនចាំបាច់ត្រូវតែ ចុះឈ្មោះជាមួយបក្សទេ ប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬសមាជិក។

8។ សាសន៍ ឬក្រុមជនជាតិ

សូមទុកឲ្យនៅទំនេរ។

9។ ហត្ថលេខា។ ដើម្បីបោះឆ្នោតក្នុងរដ្ឋ Missouri អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅនៅរដ្ឋ Missouri

ការណែនាំរដ្ឋ

- មានអាយុយ៉ាងតិច 17 ឆ្នាំកន្លះ (អ្នកត្រូវមានអាយុ 18 ឆ្នាំដើម្បីបោះឆ្នោត)
- មិនត្រូវជាប់បញ្ជីបណ្តោះអាសន្នឬផ្តន្ទាទោសក្រោយការប្រព្រឹត្តបទឧក្រិដ្ឋ រហូតដល់ត្រូវបានទម្លាក់ចោលនូវការបញ្ជាក់បណ្តោះអាសន្ន ឬផ្តន្ទាទោសនេះ
- មិនត្រូវបានផ្តន្ទាទោសឧក្រិដ្ឋឬមជ្ឈិមពាក់ព័ន្ធនឹងសិទ្ធិបោះឆ្នោត
- មិនត្រូវបានសម្រេចថាជាអសមត្ថជនដោយតុលាការ
- មិនត្រូវបានបញ្ជាក់ដោយទោសដាក់ពន្ធនាគារ

អាសយដ្ឋានប្រៃសណីយ៍

រដ្ឋមន្ត្រី
P.O. ប្រអប់ 1767
Jefferson City, MO 65102-1767

រដ្ឋ Montana

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី01 ខែមីនា ឆ្នាំ2006

កាលកំណត់ចុះឈ្មោះ — 30 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ អ្នកត្រូវផ្តល់លេខប័ណ្ណបើកបរនៃរដ្ឋ Montana របស់អ្នក។ ប្រសិនបើអ្នកមិនមានលេខប័ណ្ណបើកបររបស់រដ្ឋ Montana ទេ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ ឬលេខសន្តិសុខសង្គមទេ ចូរសរសេរ "គ្មាន" នៅលើទម្រង់នេះ។ រដ្ឋ Montana នឹងផ្តល់លេខបញ្ជាក់អត្តសញ្ញាណមួយដល់អ្នក។

7។ ជម្រើសបក្ស។ រដ្ឋ Montana មិនតម្រូវការចុះឈ្មោះបក្សក្នុងការចូលរួមការបោះឆ្នោតណាមួយទេ។

8។ សាសន៍ ឬក្រុមជនជាតិ សូមទុកឲ្យនៅទំនេរ

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Montana អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានអាយុយ៉ាងតិច 18 ឆ្នាំនៅថ្ងៃ ឬមុនថ្ងៃការបោះឆ្នោតបន្ទាប់

- មានលំនៅស្ថាននៅរដ្ឋ Montana និងក្នុងខោនធីដែលអ្នកចង់បោះឆ្នោតយ៉ាងតិច 30 ថ្ងៃមុនការបោះឆ្នោតបន្ទាប់
- មិនត្រូវស្ថិតក្នុងទោសព្រហ្មទណ្ឌនៃបទឧក្រិដ្ឋ
- មិនត្រូវបានកំណត់ដោយតុលាការថាមានសិទ្ធិមិនប្រក្រតី
- បំពេញតាមលក្ខខណ្ឌទាំងនេះត្រឹមថ្ងៃបោះឆ្នោតបន្ទាប់ ក្នុងករណីដែលអ្នកមិនបានបំពេញលក្ខខណ្ឌទាំងនេះនៅពេលនេះ

អាសយដ្ឋានប្រៃសណីយ៍

ការិយាល័យរដ្ឋមន្ត្រី
P.O. ប្រអប់ 202801
State Capitol
Helena, MT 59620-2801

រដ្ឋ Nebraska

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី08 ខែមីនា ឆ្នាំ2018

កាលកំណត់ចុះឈ្មោះ — ថ្ងៃសុក្រទីបីមុនការបោះឆ្នោត (ឬបានបញ្ជូនត្រឹម ម៉ោង 6 ល្ងាចនៅថ្ងៃសុក្រទីពីរមុនការបោះឆ្នោត)។

6។ លេខអត្តសញ្ញាណប័ណ្ណ អ្នកត្រូវផ្តល់លេខប័ណ្ណបើកបរនៃរដ្ឋ Nebraska របស់អ្នក។ ប្រសិនបើអ្នក មិនមានលេខប័ណ្ណបើកបរនៃរដ្ឋ Nebraska ទេ អ្នកត្រូវផ្តល់លេខប័ណ្ណសន្តិសុខសង្គមរបស់អ្នក។

7។ ជម្រើសបក្ស។ អ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬអនុសញ្ញា។

8។ សាសន៍ ឬក្រុមជនជាតិ សូមទុកឲ្យនៅទំនេរ

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Nebraska អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅនៅរដ្ឋ Nebraska
- មានអាយុយ៉ាងតិច 18 ឆ្នាំ ឬនឹងមានអាយុ 18 ឆ្នាំនៅថ្ងៃ ឬមុនថ្ងៃអង្គារ ទីមួយបន្ទាប់ពីថ្ងៃចូលរដ្ឋនៃខែវិច្ឆិកា
- មិនត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបើត្រូវបានទទួលទោសវាគឺយ៉ាងហោចណាស់ពីរឆ្នាំ ចាប់តាំងពីអ្នកបានបញ្ចប់ការកាត់កិច្ចរបស់អ្នកសម្រាប់បទឧក្រិដ្ឋនោះ ដែលរាប់បញ្ចូលទាំងរយៈពេលដោះលែងដោយមានលក្ខខណ្ឌ

- មិនត្រូវបានរកឃើញថាជាអសមត្ថជនជននៃកសិករក៏ជាផ្លូវការ

អាសយដ្ឋានប្រៃសណីយ៍

រដ្ឋមន្ត្រីរដ្ឋ Nebraska
Suite 2300, State Capitol Bldg.
Lincoln, NE 68509-4608

រដ្ឋ Nevada

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី07 ខែឧសភា ឆ្នាំ2010

កាលកំណត់ចុះឈ្មោះ — កាលកំណត់សម្រាប់ការចុះឈ្មោះតាមម៉ែលគឺនៅថ្ងៃសៅរ៍ទីបីមុនការបោះឆ្នោតសកល ឬបោះឆ្នោតបឋម។ ការចុះឈ្មោះដោយផ្ទាល់នៅបន្ទប់បោះឆ្នោតម៉ោង 9:00 យប់ ថ្ងៃអង្គារទីបីមុនការបោះឆ្នោតសកល ឬការបោះឆ្នោតបឋម។ អ្នកអាចចុះឈ្មោះដោយផ្ទាល់ដោយបង្ហាញវត្តមាននៅការិយាល័យនៃស្ថាន/មន្ត្រីចុះឈ្មោះសម្រាប់អ្នកបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ អ្នកត្រូវផ្តល់លេខប័ណ្ណបើកបរនៃរដ្ឋ Nevada ឬលេខអត្តសញ្ញាណប័ណ្ណនៃរដ្ឋ Nevada បើអ្នកត្រូវបានចេញឲ្យណាមួយ។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបររបស់រដ្ឋ Nevada ឬអត្តសញ្ញាណប័ណ្ណទេ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនមានលេខសន្តិសុខសង្គមទេ សូមទាក់ទងមកមន្ត្រី/ស្ថានខោនធីសម្រាប់អ្នកបោះឆ្នោតដើម្បីឲ្យផ្តល់ការកំណត់អត្តសញ្ញាណមួយ។

7។ ជម្រើសបក្ស។ អ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬអនុសញ្ញា។ ប្រសិនបើអ្នកចុះឈ្មោះជាមួយបក្សនយោបាយតូចៗ ឬគ្មានបក្សនយោបាយ អ្នកនឹងទទួលបានសន្លឹកឆ្នោតគ្មានបក្សសម្រាប់ការបោះឆ្នោតបឋម។

8។ សាសន៍ ឬក្រុមជនជាតិ សូមទុកឲ្យនៅទំនេរ

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Nevada អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានអាយុ 18 ឆ្នាំត្រឹមថ្ងៃបោះឆ្នោតបន្ទាប់

ការណែនាំរដ្ឋ

- ស្នាក់នៅជាបន្តបន្ទាប់ក្នុងរដ្ឋ Nevada នៅក្នុងខោនធី យ៉ាងតិច 30 ថ្ងៃ និងក្នុងកន្លែងបោះឆ្នោតយ៉ាងតិច 10 ថ្ងៃមុនការបោះឆ្នោតបន្ទាប់
- ត្រូវបានផ្តល់សិទ្ធិជាពលរដ្ឋឡើងវិញ ប្រសិនបើអ្នកត្រូវបានផ្តន្ទាទោសឧក្រិដ្ឋ
- មិនត្រូវបានកំណត់ថាជាអសមត្ថជនផ្ទៃក្នុងនៃស្ថាប័នដោយគុណភាព
- មិនទាមទារថាកន្លែងផ្សេងទៀតនៅស្ថានប្រចាំរបស់ខ្លួន

អាស័យដ្ឋានប្រៃសណីយ៍

រដ្ឋមន្ត្រី
ផ្នែកការបោះឆ្នោត
101 North Carson Street
Suite 3
Carson City, NV 89701-4786

ពាក្យស្នើសុំអាចត្រូវបានបង្វិលទៅការិយាល័យរដ្ឋមន្ត្រីនៅអាស័យដ្ឋានខាងលើ ឬផ្ញើទៅសវនករស្ថាប័នសមណែនាំឱ្យដាក់ពាក្យស្នើសុំចុះបញ្ជីពេញលេញរបស់អ្នកទៅផ្ទាល់មន្ត្រីការបោះឆ្នោតខោនធីមូលដ្ឋាន។

អាស័យដ្ឋានខោនធីនៅកម្រិតមូលដ្ឋាន៖ ដើម្បីឱ្យទាន់កាលកំណត់ចុះឈ្មោះ ជាពិសេសអំឡុងពេលពីរសប្តាហ៍មុនការបិទកាលកំណត់ទទួលតាមម៉ែល ត្រូវបញ្ជូនពាក្យស្នើសុំពេញលេញរបស់អ្នកទៅមន្ត្រីចុះបញ្ជី/ស្ថានខោនធីសម្រាប់អ្នកចុះបញ្ជីនីមួយៗ បញ្ជីរាយមន្ត្រីចុះបញ្ជី/ស្ថានខោនធីសម្រាប់អ្នកបោះឆ្នោត និងកាលកំណត់ចុះបញ្ជីមាននៅលើគេហទំព័ររបស់រដ្ឋ Nevada www.nvsos.gov។

រដ្ឋ New Hampshire

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី01 ខែមីនា ឆ្នាំ2006

កាលកំណត់ចុះឈ្មោះ៖ —ស្ថានទីក្រុងនៃរដ្ឋ New Hampshire នឹងទទួលយកពាក្យស្នើសុំនេះតែក្នុងករណីដែលការស្នើសុំសម្រាប់អវត្តមានអ្នកបោះឆ្នោតធ្វើតាមម៉ែល ដែលត្រូវទទួលដោយស្ថានទីក្រុងត្រឹម 30 ថ្ងៃមុនការបោះឆ្នោត។

ស្ថាននៃទីក្រុងនិងទីប្រជុំជន New Hampshire នឹងទទួលយកទម្រង់បែបបទនេះតែក្នុងករណីមានសំណើចំពោះអវត្តមានអ្នកបោះឆ្នោតដោយធ្វើចូលនូវទម្រង់ចុះឈ្មោះ។

អ្នកត្រូវបំពេញក្នុងប្រអប់លេខ 1 និង 2 ឬ 3។

ពាក្យស្នើសុំត្រូវម៉ែលទៅកាន់ស្ថានទីក្រុងនៅលេខហ្សឺបកូដរបស់អ្នក។ អាស័យដ្ឋានទាំងនេះត្រូវបានរាយនៅលើគេហទំព័ររដ្ឋមន្ត្រី www.state.nh.us/sos/clerks.htm

វាក៏ត្រូវបានផ្ញើម៉ែលទៅស្ថានទីក្រុងរបស់អ្នកក្នុងរយៈពេលយូរដើម្បីឱ្យពួកគេអាចផ្ញើទម្រង់របស់គេឱ្យអ្នក។ បន្ទាប់មកអ្នកត្រូវបំពេញរួចបញ្ជូនទៅកេរវិញត្រឹម 10 ថ្ងៃមុនការបោះឆ្នោត។election.

រដ្ឋ New Jersey

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី28 ខែមីនា ឆ្នាំ2008

កាលកំណត់ចុះឈ្មោះ៖ — 21 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ លេខសន្តិសុខសង្គមប្តូរខ្លួនដូចជាក្រោយ ឬលេខប័ណ្ណបើកបរនៃរដ្ឋ New Jersey របស់អ្នកត្រូវផ្តល់ជូនសម្រាប់ការចុះឈ្មោះអ្នកបោះឆ្នោត។ ប្រសិនបើអ្នកមិនមានលេខបញ្ជាក់អត្តសញ្ញាណទាំងនេះសូមសរសេរ "គ្មាន" នៅលើទម្រង់នេះ។ រដ្ឋនឹងផ្តល់លេខមួយដែលនឹងបញ្ជាក់អត្តសញ្ញាណរបស់អ្នកសម្រាប់គោលបំណងនៃការចុះឈ្មោះអ្នកបោះឆ្នោត។

7។ ជម្រើសបក្ស។ ទម្រង់ចុះឈ្មោះអ្នកបោះឆ្នោតរដ្ឋ New Jersey មិនផ្តល់ការពិនិត្យសម្រេចភាពសម្រាប់ការបោះឆ្នោតទេ។ អ្នកចុះឈ្មោះបោះឆ្នោតថ្មីឬអ្នកបោះឆ្នោតដែលមិនធ្លាប់បោះឆ្នោតបឋមគណបក្សនយោបាយ អាចប្រកាសអំពីគណបក្សសម្រាប់ខ្លួនទីបញ្ចប់បោះឆ្នោតនៅថ្ងៃបោះឆ្នោតបឋម។ ក្នុងរដ្ឋ New Jersey ការបោះឆ្នោតបឋមគឺមានសម្រាប់តែគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋប៉ុណ្ណោះ។ អ្នកបោះឆ្នោតក៏អាចដាក់ទម្រង់ប្រកាសគណបក្សនយោបាយដើម្បីក្លាយជាសមាជិកនៃគណបក្សនយោបាយនោះដែរ។ ប្រសិនបើអ្នកបោះឆ្នោតដែលបានប្រកាសចង់ប្តូរសម្រាប់គណបក្សនយោបាយ គាត់ត្រូវដាក់ទម្រង់ប្រកាសមួយក្នុងរយៈពេល 50 ថ្ងៃមុនការបោះឆ្នោតបឋមដើម្បីបោះឆ្នោត។

8។ សាសន៍ ឬក្រុមជនជាតិ សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ New Jersey អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានអាយុយ៉ាងតិច 18 ឆ្នាំនៅពេលបោះឆ្នោតបន្ទាប់
- មានលំនៅស្ថានក្នុងរដ្ឋនេះនិងក្នុងខោនធីនៃអាស័យដ្ឋានរបស់អ្នក 30 ថ្ងៃមុនការបោះឆ្នោតបន្ទាប់
- មិនត្រូវផ្តន្ទាទោស ឬជាប់ឃុំឃប់បណ្តោះអាសន្នដែលជាលទ្ធផលនៃការប្រព្រឹត្តឧក្រិដ្ឋកម្មក្រោមច្បាប់នៃរដ្ឋនេះឬរដ្ឋផ្សេងនៃសហរដ្ឋអាមេរិក

អាស័យដ្ឋានប្រៃសណីយ៍
ក្រសួងច្បាប់និងសន្តិសុខសាធារណៈ
នៃរដ្ឋ New Jersey
ផ្នែករៀបចំការបោះឆ្នោត
PO Box 304
Trenton, NJ 08625-0304

រដ្ឋ New Mexico

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី01 ខែមីនា ឆ្នាំ2006

កាលកំណត់ចុះឈ្មោះ៖ — 28 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ លេខសន្តិសុខសង្គមពេញលេញរបស់អ្នកគឺជាតម្រូវការចាំបាច់។ ប័ណ្ណចុះឈ្មោះដែលមានលេខសន្តិសុខសង្គមរបស់អ្នកនេះនឹងក្លាយជាកម្មវិធីនៃកំណត់ត្រាចុះឈ្មោះអ្នកបោះឆ្នោតជាអចិន្ត្រៃយ៍នៃទីតាំងរបស់អ្នក ដែលបើកចំហសម្រាប់ការត្រួតពិនិត្យជាសាធារណៈនៅក្នុងការិយាល័យនៃស្ថានខោនធី។ ទោះបីយ៉ាងនេះក្តី លេខសន្តិសុខសង្គមរបស់អ្នកនិងថ្ងៃដៃខែឆ្នាំកំណើតត្រូវរក្សាការសម្ងាត់ និងមិនត្រូវប្រកាសជាសាធារណៈឡើយ។ ការរាយបញ្ជីដោយកុំព្យូទ័រនៃការត្រួតពិនិត្យមានការចុះបញ្ជីអ្នកបោះឆ្នោត (ដោយគ្មានលេខសន្តិសុខសង្គមឬថ្ងៃខែឆ្នាំកំណើត)អាចឱ្យសាធារណជនមើលបាន និងត្រូវបានបញ្ចប់តាមរយៈសំណើរបស់អ្នកកាន់ការិយាល័យបោះឆ្នោត បេក្ខជនបក្សនយោបាយ គុណភាព ឬអង្គការមិនរកប្រាក់ចំណេញលើកកម្ពស់អ្នកបោះឆ្នោតចូលរួមនិងចុះឈ្មោះសម្រាប់គោលនយោបាយប៉ុណ្ណោះ (§1-5-19B, NMSA 1978)។

7។ ជម្រើសបក្ស។ អ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬអនុសញ្ញា។

ការណែនាំរដ្ឋ

89 សាសន៍ ឬក្រុមជនជាតិ

សូមទុកឱ្យនៅទំនេរ។

99 ហត្ថលេខា។ ដើម្បីចុះឈ្មោះក្នុងរដ្ឋ

New Mexico អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- ស្នាក់នៅក្នុងរដ្ឋ New Mexico
- មានអាយុ 18

ឆ្នាំនៅពេលបោះឆ្នោតបន្ទាប់

- មិនត្រូវបានបដិសេធសិទ្ធិបោះឆ្នោត ដោយគុណការដោយដោយហេតុអសមត្ថភាពផ្នែកស្មារតី និងប្រសិនបើត្រូវបានផ្ដន្ទាទោសឧក្រិដ្ឋ ខ្ញុំបានអនុវត្តរាល់លក្ខខណ្ឌនៃការឃុំខ្លួន ឬឃុំឃាំង អនុវត្តទោសចប់សព្វគ្រប់ឬទទួលបានការលើកលែងទោសពីរដ្ឋបាល។

អាស័យដ្ឋានប្រៃសណីយ៍

ការិយាល័យបោះឆ្នោត
325 Don Gaspar, Suite 300
Santa Fe, NM 87503

រដ្ឋ New York

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី19 ខែឧសភា ឆ្នាំ2014

កាលកំណត់ចុះឈ្មោះ — 25 ថ្ងៃមុនការបោះឆ្នោត។

69 លេខអត្តសញ្ញាណប័ណ្ណ ច្បាប់សហព័ន្ធកម្រិតថ្នាក់អ្នកត្រូវផ្តល់លេខប័ណ្ណបើកបររបស់អ្នកដើម្បីចុះឈ្មោះបោះឆ្នោត។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនមានលេខណាមួយទេ សូមសរសេរ "គ្មាន" នៅលើទម្រង់នេះ។ លេខសម្គាល់មួយនឹងត្រូវចេញឱ្យអ្នកដោយឡែក។

79 ជម្រើសបក្ស។ អ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ។

89 សាសន៍ ឬក្រុមជនជាតិ

សូមទុកឱ្យនៅទំនេរ។

99 ហត្ថលេខា។ ដើម្បីចុះឈ្មោះក្នុងរដ្ឋ

New York អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅស្ថាននៅក្នុងខោនធីឬទីក្រុង New York យ៉ាងតិច 30 ថ្ងៃមុនការបោះឆ្នោត
- មានអាយុ 18 ឆ្នាំត្រឹមថ្ងៃទី 31 ខែធ្នូនៃឆ្នាំដែលដាក់ទម្រង់នេះ (សម្គាល់៖

មានអាយុ 18 ឆ្នាំត្រឹមថ្ងៃបោះឆ្នោតសកលបោះឆ្នោតបឋម ឬបោះឆ្នោតផ្សេងៗដែលអ្នកចង់បោះឆ្នោត)

- មិនជាប់ពន្ធនាគារឬឃុំខ្លួនពីបទឧក្រិដ្ឋ
- មិនត្រូវបានសម្រេចដោយដីកាកុលាការមានសមត្ថកិច្ចជាអសមត្ថជន
- មិនទាមទារសិទ្ធិបោះឆ្នោតនៅកន្លែងដទៃទៀត

អាស័យដ្ឋានប្រៃសណីយ៍

ក្រុមប្រឹក្សារដ្ឋ NYS នៃការបោះឆ្នោត
40 North Pearl Street, Suite 5
Albany, NY 12207-2729

រដ្ឋ North Carolina

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី01 ខែមីនា ឆ្នាំ2006

កាលកំណត់ចុះឈ្មោះ — តាមប្រៃសណីយ៍ 25 ថ្ងៃមុនការបោះឆ្នោត ឬទទួលនៅកាលវិហារល័យបោះឆ្នោតឬក្នុងការចុះឈ្មោះអ្នកបោះឆ្នោតដែលបានចាត់កំណត់ត្រឹមម៉ោង 5:00 ល្ងាច។ 25 ថ្ងៃមុនការបោះឆ្នោត។

69 លេខអត្តសញ្ញាណប័ណ្ណ

ផ្តល់លេខប័ណ្ណបើកបរនៃរដ្ឋ North Carolina របស់អ្នក ឬលេខសម្គាល់ធានាបន្តនៃក្រសួង North Carolina Department។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរទេ សូមផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។

79 ជម្រើសបក្ស។ អ្នកត្រូវចុះឈ្មោះជាមួយបក្សនយោបាយដើម្បីបោះឆ្នោតបឋមនៃបក្សនោះ លើកលែងតែបក្សនោះ អនុញ្ញាតឱ្យអ្នកបោះឆ្នោតមិនមានសម្ព័ន្ធបោះឆ្នោតបឋមរបស់ខ្លួន។ ប្រសិនបើអ្នកបញ្ជាក់ថាគណបក្សណាមួយមានលក្ខណសម្បត្តិ ឬបញ្ជាក់ថាគ្មានបក្សអ្នកនឹងត្រូវចុះបញ្ជីថា "គ្មានសម្ព័ន្ធបក្ស"។

89 សាសន៍ ឬក្រុមជនជាតិ អ្នកត្រូវបានស្នើក្នុងការបំពេញក្នុងប្រអប់នេះ។ ទោះជាយ៉ាងនេះក្តី ពាក្យស្នើសុំរបស់អ្នកនឹងមិនត្រូវបានបដិសេធឡើយ បើអ្នកមិនបានបំពេញបានជោគជ័យតាមនោះ។ សូមមើលបញ្ជីជម្រើសនៅក្នុងការណែនាំសម្រាប់ពាក្យស្នើសុំនៅប្រអប់ទី 8 (នៅទំព័រ 2)។

99 ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ North Carolina អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅស្ថាននៅរដ្ឋ North Carolina និងក្នុងខោនធីដែលអ្នករស់នៅយ៉ាងតិច 30 ថ្ងៃមុនការបោះឆ្នោត
- មានអាយុយ៉ាងតិច 18 ឆ្នាំនៅថ្ងៃបោះឆ្នោតសកលបន្ទាប់
- បានទទួលសម្បទាសិទ្ធិជាពលរដ្ឋវិញ បើអ្នកត្រូវបានផ្ដន្ទាទោសឧក្រិដ្ឋ
- មិនត្រូវបានចុះឈ្មោះបោះឆ្នោតនៅខោនធីឬរដ្ឋផ្សេង

អាស័យដ្ឋានប្រៃសណីយ៍

ក្រុមប្រឹក្សារដ្ឋនៃការបោះឆ្នោត
P.O. ប្រអប់ 27255
Raleigh, NC 27611-7255

រដ្ឋ North Dakota

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី01 ខែមីនា ឆ្នាំ2006

នៅរដ្ឋ North Dakota មិនមានការចុះឈ្មោះអ្នកបោះឆ្នោតទេ។

រដ្ឋ Ohio

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី01 ខែមីនា ឆ្នាំ2006

កាលកំណត់ចុះឈ្មោះ — 30 ថ្ងៃមុនការបោះឆ្នោត។

69 លេខអត្តសញ្ញាណប័ណ្ណ លេខសន្តិសុខសង្គមពេញលេញរបស់អ្នកគឺជាតម្រូវការចាំបាច់។ ការផ្តល់លេខនេះគឺឈរលើមូលដ្ឋានស្មើគ្នា។ ព័ត៌មាននេះអនុញ្ញាតឱ្យក្រុមប្រឹក្សាបោះឆ្នោតពិនិត្យការចុះឈ្មោះរបស់អ្នកបើចាំបាច់ (Q.R.C 3503.14)។ [ច្បាប់សហព័ន្ធកម្រិតថ្នាក់អ្នកត្រូវផ្តល់លេខប័ណ្ណបើកបររបស់អ្នកដើម្បីចុះឈ្មោះបោះឆ្នោត។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនមានលេខណាមួយទេ អ្នកត្រូវសរសេរ "គ្មាន" នៅលើទម្រង់ហើយរដ្ឋនឹងផ្តល់លេខមួយឱ្យអ្នក។]

79 ជម្រើសបក្ស។ អ្នកមិនចាំបាច់ចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ។ សម្ព័ន្ធបក្សត្រូវបានបង្កើតដោយការបោះឆ្នោតនៅការបោះឆ្នោតបឋម។

89 សាសន៍ ឬក្រុមជនជាតិ

សូមទុកឱ្យនៅទំនេរ។

99 ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Ohio អ្នកត្រូវ៖

ការណែនាំរដ្ឋ

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅនៅរដ្ឋ Ohio
- មានអាយុ 18 ឆ្នាំនៅមុនឬនៅថ្ងៃបោះឆ្នោត
- ប្រសិនបើអ្នកនឹងមានអាយុ 18 ឆ្នាំនៅថ្ងៃ ឬមុនថ្ងៃបោះឆ្នោតសកល អ្នកអាចបោះឆ្នោតបឋមសម្រាប់តែបេក្ខភាពនោះប៉ុណ្ណោះ។
- មិនត្រូវជាប់ពន្ធនាគារពីបទឧក្រិដ្ឋនិងកំពុងជាប់ឃុំ
- មិនត្រូវប្រកាសថាអសមត្ថភាពដោយគុណការសម្រាប់គោលបំណងនៃការបោះឆ្នោត

អាស័យដ្ឋានប្រៃសណីយ៍

រដ្ឋមន្ត្រីរដ្ឋ Ohio
 ផ្នែកការបោះឆ្នោត
 ផ្លូវ 180 E. Broad Street — ជាន់ទី 15
 Columbus, OH 43215

រដ្ឋ Oklahoma

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី 29 ខែតុលា ឆ្នាំ 2003

កាលកំណត់ចុះឈ្មោះ — 25
 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ លេខសន្តិសុខសង្គមបួនខ្ទង់ចុងក្រោយរបស់អ្នកត្រូវបានតម្រូវ (ច្បាប់រដ្ឋ Oklahoma 26 ផ្នែកទី 4-112) បន្ថែមពីនេះ លេខប័ណ្ណបើកបរនៃរដ្ឋ Oklahoma របស់អ្នកតម្រូវជាចាំបាច់។

7។ ជម្រើសបក្ស។ អ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬអនុសញ្ញា។

8។ សាសន៍ ឬក្រុមជនជាតិ

សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Oklahoma អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិកនិងស្នាក់នៅក្នុងរដ្ឋ Oklahoma
- មានអាយុ 18 ឆ្នាំនៅថ្ងៃឬមុនថ្ងៃបោះឆ្នោតបន្ទាប់
- មិនត្រូវបានផ្ដន្ទាទោសឧក្រិដ្ឋសម្រាប់រយៈពេលស្មើនឹងទោសដើមបានផុត ឬសម្រាប់ដែលអ្នកមិនត្រូវបានលើកលែងទោស
- មិនស្ថិតនៅក្រោមសាលក្រមជាបុគ្គលអសមត្ថភាព ឬជាបុគ្គលអសមត្ថភាព

ដោយផ្អែកត្រូវបានហាមឃាត់ពីការចុះឈ្មោះបោះឆ្នោត

អាស័យដ្ឋានប្រៃសណីយ៍

ក្រុមប្រឹក្សាបោះឆ្នោតរដ្ឋ Oklahoma
 ប្រអប់ 528800
 ទីក្រុង Oklahoma, OK 73152-8800

រដ្ឋ Oregon

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី 01 ខែមីនា ឆ្នាំ 2006

កាលកំណត់ចុះឈ្មោះ — 21
 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ ច្បាប់សហព័ន្ធតម្រូវឱ្យអ្នកត្រូវផ្តល់លេខប័ណ្ណបើកបររបស់អ្នកដើម្បីចុះឈ្មោះបោះឆ្នោត។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនមានលេខណាមួយទេ អ្នកចាំបាច់ត្រូវសរសេរ "គ្មាន" នៅលើទម្រង់នេះ។ លេខសម្គាល់មួយនឹងត្រូវចេញជាជំនួសឱ្យអ្នកដោយរដ្ឋ។

7។ ជម្រើសបក្ស។ អ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ។

8។ សាសន៍ ឬក្រុមជនជាតិ

សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Oregon អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅនៅរដ្ឋ Oregon
- មានអាយុយ៉ាងតិច 18 ឆ្នាំនៅថ្ងៃបោះឆ្នោត

អាស័យដ្ឋានប្រៃសណីយ៍

រដ្ឋមន្ត្រី
 ផ្នែកការបោះឆ្នោត
 141 State Capitol
 Salem, OR 97310-0722

រដ្ឋ Pennsylvania

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី 01 ខែមីនា ឆ្នាំ 2006

កាលកំណត់ចុះឈ្មោះ — 30
 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ អ្នកត្រូវដាក់លេខប័ណ្ណបើកបររបស់អ្នក បើអ្នកមាន។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនមានលេខសន្តិសុខសង្គមទេ ចូរសរសេរ "គ្មាន" នៅក្នុងប្រអប់នេះ។

7។ ជម្រើសបក្ស។ អ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ។

8។ សាសន៍ ឬក្រុមជនជាតិ អ្នកត្រូវបានស្នើសុំក្នុងការបំពេញក្នុងប្រអប់នេះ។ សូមមើលបញ្ជីជម្រើសនៅក្នុងការណែនាំសម្រាប់ពាក្យស្នើសុំនៅប្រអប់ទី 8 (នៅទំព័រ 2)។

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Pennsylvania អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិកយ៉ាងហោចណាស់មួយខែមុនការបោះឆ្នោតបន្ទាប់
- ស្នាក់នៅក្នុងរដ្ឋ Pennsylvania និងស្រុកការិយាល័យបោះឆ្នោតរបស់អ្នកយ៉ាងហោចណាស់ 30 ថ្ងៃមុនការបោះឆ្នោត
- មានអាយុយ៉ាងតិច 18 ឆ្នាំនៅថ្ងៃបោះឆ្នោតសកលបន្ទាប់

អាស័យដ្ឋានប្រៃសណីយ៍

ការិយាល័យលេខាធិការរដ្ឋនៃ the Commonwealth
 210 North Office Bldg.
 Harrisburg, PA 17120-0029

រដ្ឋ Rhode Island

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី 28 ខែមីនា ឆ្នាំ 2008

កាលកំណត់ចុះឈ្មោះ — 30
 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ អ្នកដាក់ពាក្យស្នើសុំត្រូវតម្រូវឱ្យផ្តល់លេខប័ណ្ណបើកបរនៃរដ្ឋ Rhode Island របស់អ្នក ប្រសិនបើអ្នកត្រូវបានចេញឱ្យនូវប័ណ្ណបើកបរដែលមានសុពលភាពនិងបច្ចុប្បន្ន។ ក្នុងករណីដែលអ្នកដាក់ពាក្យស្នើសុំដែលមិនបានចេញប័ណ្ណបើកបរមានសុពលភាពនិងបច្ចុប្បន្ន គាត់ត្រូវផ្តល់លេខសន្តិសុខសង្គមបួនខ្ទង់ចុងក្រោយរបស់អ្នក។ អ្នកដាក់ពាក្យស្នើសុំ ដែលមិនមានប័ណ្ណនឹងត្រូវចេញលេខបញ្ជាក់ពិសេសមួយដោយរដ្ឋ Rhode Island។

ការណែនាំរដ្ឋ

7១ ជម្រើសបក្ស១ នៅក្នុងរដ្ឋ Rhode Island បុគ្គលត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើគាត់ចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ។ បុគ្គលដែលខកខានចុះឈ្មោះជាមួយបក្សនយោបាយនៅពេលចុះឈ្មោះ អាចចុះឈ្មោះជាមួយបក្សនៅថ្ងៃបោះឆ្នោតបឋមនិងចូលរួមជាជននៃក្នុងការបោះឆ្នោតរបស់បក្សនោះ បើគាត់ជ្រើសរើសដូច្នោះ។ ប្រសិនបើអ្នកមិនចុះឈ្មោះជាមួយគណៈបក្សទេ គាត់នៅតែអាចបោះឆ្នោតទូទៅនិងការបោះឆ្នោតបឋមដោយគ្មានបក្សដែរ។

8១ សាសន៍ ឬក្រុមជនជាតិ

សូមទុកឱ្យនៅទំនេរ។

9១ ហត្ថលេខា១ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Rhode Island អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅស្ថាននៅរដ្ឋ Rhode Island រយៈ 30 ថ្ងៃមុនការបោះឆ្នោតបន្ទាប់
- មានអាយុយ៉ាងតិច 18 ឆ្នាំត្រឹមថ្ងៃបោះឆ្នោត
- មិនត្រូវបានជាប់ឃុំក្នុងមណ្ឌលកែប្រែដោយទទួលបានបទឧក្រិដ្ឋ
- មិនត្រូវបានរកឃើញថាជាអសមត្ថជនផ្ទៃក្នុងនៃកសិកម្មតាមផ្លូវច្បាប់

អាស័យដ្ឋានប្រៃសណីយ៍

ក្រុមប្រឹក្សារដ្ឋ Rhode Island
នៃការបោះឆ្នោត
50 Branch Ave.
Providence, RI 02904-2790

រដ្ឋ South Carolina

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី01 ខែមីនា ឆ្នាំ2006

កាលកំណត់ចុះឈ្មោះ — 30 ថ្ងៃមុនការបោះឆ្នោត។

6១ លេខអត្តសញ្ញាណប័ណ្ណ លេខសន្តិសុខសង្គមពេញរបស់អ្នកគឺជាតម្រូវការចាំបាច់។ វាត្រូវបានតម្រូវដោយច្បាប់ក្រុមនៃរដ្ឋ South Carolina ហើយត្រូវបានប្រើសម្រាប់គោលបំណងផ្ទៃក្នុងប៉ុណ្ណោះ។ លេខសន្តិសុខសង្គមមិនឃើញមាននៅលើរបាយការណ៍ដែលរៀបចំដោយគណៈកម្មការបន្តនោកជាតិណាមួយ ត្រូវបានបញ្ជាក់ដោយគ្មានការយល់ព្រមពីបុគ្គលនោះឡើយ។ (រដ្ឋ South Carolina ជំពូក 7-5-170)

7១ ជម្រើសបក្ស១ អ្នកមិនចាំបាច់ត្រូវតែចុះឈ្មោះជាមួយបក្សទេ ប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ។

ដំបូងរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬសមាជិក។

8១ សាសន៍ ឬក្រុមជនជាតិ អ្នកត្រូវបានស្នើសុំក្នុងការបំពេញក្នុងប្រអប់នេះ។ ពាក្យស្នើសុំរបស់អ្នកអាចនឹងត្រូវបានបដិសេធ បើអ្នកមិនបានបំពេញតាមនោះ។ សូមមើលបញ្ជីជម្រើសនៅក្នុងការណែនាំសម្រាប់ពាក្យស្នើសុំនៅប្រអប់ទី 8 (នៅទំព័រ 2)។

9១ ហត្ថលេខា១ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ South Carolina អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានអាយុយ៉ាងតិច 18 ឆ្នាំនៅថ្ងៃប្រមូលថ្ងៃបោះឆ្នោតបន្ទាប់
- មានលំនៅស្ថាននៅរដ្ឋ South Carolina ដែលជាខោនធីនិងកន្លែងរបស់អ្នក
- មិនត្រូវបានឃុំឃាំងក្នុងពន្ធនាគារសាធារណៈណាមួយដែលជាលទ្ធផលនៃការផ្ដន្ទាទោសព្រហ្មទណ្ឌ
- មិនធ្លាប់ត្រូវផ្ដន្ទាទោសឧក្រិដ្ឋ ឬបទល្មើសប្រឆាំងច្បាប់បោះឆ្នោត ឬបើធ្លាប់ផ្ដន្ទាទោសបានអនុវត្តទោសពេញលេញ រួមទាំងការឃុំខ្លួន ឬការបង្ខាំង ឬបានទទួលការលើកលែងទោស
- មិនស្ថិតក្រោមដឹកនាំការប្រកាសអសមត្ថភាពផ្នែកស្មារតី
- ទាមទារថាអាស័យដ្ឋាននៅលើពាក្យស្នើសុំគឺជាអាស័យដ្ឋានស្របច្បាប់ ឬលំនៅស្ថានរបស់អ្នក ឬទាមទារថាមិនមានលំនៅស្ថានស្របផ្សេងទៀត

អាស័យដ្ឋានប្រៃសណីយ៍

គណៈកម្មការបោះឆ្នោតរដ្ឋ
P.O. ប្រអប់ 5987
Columbia, SC 29250-5987

រដ្ឋ South Dakota

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី01 ខែមីនា ឆ្នាំ2006

កាលកំណត់ចុះឈ្មោះ — បានទទួល 15 ថ្ងៃមុនការបោះឆ្នោត។

6១ លេខអត្តសញ្ញាណប័ណ្ណ លេខប័ណ្ណបើកបររបស់អ្នកត្រូវបានតម្រូវ។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរមានសុពលភាព អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ដូចជាក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។

7១ ជម្រើសបក្ស១ អ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬអនុសញ្ញា។

8១ សាសន៍ ឬក្រុមជនជាតិ

សូមទុកឱ្យនៅទំនេរ។

9១ ហត្ថលេខា១ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ South Dakota អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅស្ថាននៅក្នុងរដ្ឋ South Dakota
- មានអាយុ 18 ឆ្នាំត្រឹមថ្ងៃបោះឆ្នោតបន្ទាប់
- មិនកំពុងអនុវត្តទោសសម្រាប់ការផ្ដន្ទាទោសឧក្រិដ្ឋ ដែលរួមទាំងការដាក់ពន្ធនាគារ ការអនុវត្ត ឬព្យួរ តាមប្រព័ន្ធពន្ធនាគារមនុស្សពេញវ័យ
- មិនត្រូវបានប្រកាសថាជាអសមត្ថជនផ្ទៃក្នុងនៃកសិកម្មដោយតុលាការ

អាស័យដ្ឋានប្រៃសណីយ៍

រដ្ឋមន្ត្រី ការបោះឆ្នោត
500 E. Capitol
Pierre, SD 57501-5070

រដ្ឋ Tennessee

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី19 ខែឧសភា ឆ្នាំ2014

កាលកំណត់ចុះឈ្មោះ — 30 ថ្ងៃមុនការបោះឆ្នោត។

6១ លេខអត្តសញ្ញាណប័ណ្ណ លេខសន្តិសុខសង្គមពេញរបស់អ្នកគឺជាតម្រូវការចាំបាច់។ ក្នុងករណីខ្លះ លេខសន្តិសុខសង្គមត្រូវបានតម្រូវសម្រាប់គោលបំណងនៃការកំណត់អត្តសញ្ញាណនិងដើម្បីកុំឱ្យមានការចុះឈ្មោះកុរុគ្គា (TCA 2.2.116).

7១ ជម្រើសបក្ស១ អ្នកមិនចាំបាច់ត្រូវតែចុះឈ្មោះជាមួយបក្សទេ ប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬសមាជិក។

8១ សាសន៍ ឬក្រុមជនជាតិ ជម្រើស
9១ ហត្ថលេខា១ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Tennessee អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅនៅរដ្ឋ Tennessee
- មានអាយុយ៉ាងតិច 18 ឆ្នាំនៅថ្ងៃប្រមូលថ្ងៃបោះឆ្នោតបន្ទាប់
- មិនត្រូវបានផ្ដន្ទាទោសឧក្រិដ្ឋ ឬបើធ្លាប់ផ្ដន្ទាទោស ត្រូវបានផ្តល់សិទ្ធិពលរដ្ឋពេញលេញវិញ (ឬបានទទួលការលើកលែងទោស)

ការណែនាំរដ្ឋ

• មិនត្រូវបានសម្រេចដោយគុណការណ៍ជាអសមត្ថជនដោយគុណការណ៍មានសមត្ថកិច្ច (ឬត្រូវបានផ្តល់សម្បទាមានសមត្ថភាពស្របច្បាប់)

អាស័យដ្ឋានប្រៃសណីយ៍

អ្នកសម្របសម្រួលការបោះឆ្នោត
Tennessee Tower, Seventh Floor
312 Rosa L. Parks Ave.
Nashville, TN 37243-1102

រដ្ឋ Texas

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី01 ខែមីនា ឆ្នាំ2006

កាលកំណត់ចុះឈ្មោះ — 30 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ អ្នកត្រូវផ្តល់លេខប័ណ្ណបើកបររបស់អ្នកដើម្បីចុះឈ្មោះបោះឆ្នោត។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនមានលេខណាមួយទេ សូមសរសេរ “គ្មាន” នៅលើទម្រង់នេះ។ លេខសម្គាល់មួយនឹងត្រូវចេញជាជំនួសឱ្យអ្នកដោយរដ្ឋ។

7។ ជម្រើសបក្ស។ អ្នកមិនចាំបាច់ត្រូវតែចុះឈ្មោះជាមួយបក្សទេ ប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬសមាជិក។

8។ សាសន៍ ឬក្រុមជនជាតិ

សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Texas អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅស្ថានក្នុងខោនធីដែលពាក្យស្នើសុំចុះឈ្មោះរបស់អ្នកបានធ្វើឡើង
- មានអាយុយ៉ាងតិច 17 ឆ្នាំ និង 10 ខែ (អ្នកត្រូវមានអាយុ 18 ឆ្នាំដើម្បីអាចបោះឆ្នោត)
- មិនត្រូវបានផ្តន្ទាទោសឧក្រិដ្ឋស្ថាពរ ឬបើត្រូវផ្តន្ទាទោស អ្នកត្រូវបានទម្លាក់ចោលទោសទណ្ឌទាំងអស់ រួមទាំងការឃុំឃាំង ការឱ្យនៅក្រៅឃុំ ការត្រួតពិនិត្យ រយៈពេលសាកល្បងឬត្រូវបានលើកលែងទោស។

• មិនត្រូវបានប្រកាសថាជាអសមត្ថជនផ្នែកស្មារតីដោយសាលក្រមស្តាររបស់គុណការណ៍

អាស័យដ្ឋានប្រៃសណីយ៍

ការិយាល័យលេខាធិការរដ្ឋ
ផ្នែកការបោះឆ្នោត
P.O. ប្រអប់ 12060
Austin, TX 78711-2060

រដ្ឋ Utah

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី28 ខែមីនា ឆ្នាំ2008

កាលកំណត់ចុះឈ្មោះ — 30 ថ្ងៃមុនការបោះឆ្នោតសម្រាប់ពាក្យស្នើសុំតាមម៉ែល 15 ថ្ងៃមុនការបោះឆ្នោតសម្រាប់ការចុះឈ្មោះដល់ការិយាល័យស្មារតីខោនធី។

6។ លេខអត្តសញ្ញាណប័ណ្ណ ទម្រង់ចុះឈ្មោះបោះឆ្នោតរបស់អ្នកត្រូវមានលេខប័ណ្ណបើកបរដែលចេញដោយរដ្ឋ ឬលេខអត្តសញ្ញាណមិនប្រតិបត្តិការរបស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណទេ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ ឬប័ណ្ណបញ្ជាក់មិនប្រតិបត្តិការ ឬលេខសន្តិសុខសង្គមទេ ចូរសរសេរ “គ្មាន” នៅលើទម្រង់នេះ។ លេខសម្គាល់មួយនឹងត្រូវចេញឱ្យអ្នកដោយរដ្ឋ។

7។ ជម្រើសបក្ស។ ការប្រកាសអំពីបក្សគឺមិនតម្រូវដើម្បីចុះឈ្មោះបោះឆ្នោតទេ។ ទោះជាយ៉ាងនេះក្តី ច្បាប់បោះឆ្នោតនៃរដ្ឋ Utah អនុញ្ញាតឱ្យបក្សនយោបាយនីមួយៗត្រូវបានជ្រើសដោយអ្នកដែលអនុញ្ញាតឱ្យបោះឆ្នោតបឋម។ ប្រសិនបើអ្នកមិនមានសម្ព័ន្ធជាមួយបក្សទេ អ្នកអាចនឹងត្រូវបានកម្រិតពីការបោះឆ្នោតបឋម។

8។ សាសន៍ ឬក្រុមជនជាតិ

សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Utah អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- បានស្នាក់នៅក្នុងរដ្ឋ Utah រយៈពេល 30 មុនការបោះឆ្នោតបន្ទាប់
- មានអាយុយ៉ាងតិច 18 ឆ្នាំនៅថ្ងៃឬមុនថ្ងៃការបោះឆ្នោតបន្ទាប់

• មិនត្រូវបានផ្តន្ទាទោសឧក្រិដ្ឋ និងត្រូវឃុំឃាំងសម្រាប់ការប្រព្រឹត្តបទឧក្រិដ្ឋ
• មិនត្រូវបានផ្តន្ទាទោសក្បត់ជាតិ ឬឧក្រិដ្ឋកម្មប្រឆាំងអាជីវកម្មបោះឆ្នោត លើកលែងតែត្រូវបានផ្តល់សិទ្ធិពលរដ្ឋឡើងវិញ
• មិនត្រូវបានកំណត់ថាជាអសមត្ថជនផ្នែកស្មារតីដោយគុណការណ៍

អាស័យដ្ឋានប្រៃសណីយ៍

ការិយាល័យអភិបាលឯក
P.O. ប្រអប់ 142325
Salt Lake City, UT 84114

រដ្ឋ Vermont

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី29 ខែកក្កដា ឆ្នាំ2008

កាលកំណត់ចុះឈ្មោះ —

ប្រគល់ទៅស្ថានទីក្រុងមុនម៉ោង 5:00 ល្ងាចនៅថ្ងៃពុធមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ អ្នកត្រូវផ្តល់លេខប័ណ្ណបើកបរនៃរដ្ឋ Vermont ឬប្រសិនបើមិនមាន លេខសន្តិសុខសង្គមប្តូរខ្ទង់ចុងក្រោយ។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបររដ្ឋ Vermont ឬលេខសន្តិសុខសង្គមទេ ចូរសរសេរ “គ្មាន” នៅលើទម្រង់នេះ។ ការិយាល័យរដ្ឋមន្ត្រីនឹងផ្តល់លេខសម្គាល់អត្តសញ្ញាណមួយឱ្យអ្នក។

7។ ជម្រើសបក្ស។ រដ្ឋ Vermont មិនតម្រូវការចុះឈ្មោះបក្សក្នុងការចូលរួមការបោះឆ្នោតនោះទេ។

8។ សាសន៍ ឬក្រុមជនជាតិ

សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Vermont អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅនៅរដ្ឋ Vermont
- មានអាយុ 18 ឆ្នាំនៅមុន ឬនៅថ្ងៃបោះឆ្នោត
- ត្រូវបានសច្ចាប្រណិធានដូចខាងក្រោម៖ អ្នកសច្ចាប្រណិធាន (បញ្ជាក់) យ៉ាងដាច់ខាតថា ទោះនៅពេលណាក៏ដោយអ្នកនឹងផ្តល់សន្តិកម្មបោះឆ្នោត។ រឿងដែលប៉ះពាល់ដល់រដ្ឋ Vermont អ្នកនឹងធ្វើវាប្រកបដោយ

ការណែនាំរដ្ឋ

មនសិកាដែលអ្នកនឹងសម្រេចឲ្យបានមិនមែនគឺជាអំពើការព្រហ្មទណ្ឌដូចគ្នា នាដូចបានបង្កើតដោយរដ្ឋធម្មនុញ្ញដោយគ្មានភ័យខ្លាចឬការពេញចិត្តបុគ្គលមួយទេ [ការសច្ចាប្រណិធានរបស់អ្នកបោះឆ្នោត នៅក្នុងរដ្ឋ Vermont ជំពូកទី II ផ្នែក 42]

ដោយការចុះហត្ថលេខាក្នុងប្រអប់ទី 9 អ្នកទទួលស្គាល់ថា អ្នកបានស្ងៀមស្ងាបប្រណិធាន ឬបញ្ជាក់អះអាងនូវសច្ចាប្រណិធានរបស់អ្នកបោះឆ្នោតរដ្ឋ Vermont ដូចមាននៅខាងលើ។

អាស័យដ្ឋានប្រៃសណីយ៍

ការិយាល័យលេខាធិការរដ្ឋ
នាយកការបោះឆ្នោត
26 Terrace Street
Montpelier, VT 05609-1101

រដ្ឋ Virginia

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2011

កាលកំណត់ចុះឈ្មោះ — បានបញ្ជូន 22 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ លេខសន្តិសុខសង្គមពេញរបស់អ្នកគឺជាតម្រូវការចាំបាច់។ លេខសន្តិសុខសង្គមរបស់អ្នកនឹងបង្ហាញនៅលើរបាយការណ៍ដែលត្រូវបានរៀបចំសម្រាប់មន្ត្រីប្រើដោយការចុះឈ្មោះអ្នកបោះឆ្នោតនិងមន្ត្រីបោះឆ្នោតប៉ុណ្ណោះ សម្រាប់គោលបំណងជ្រើសរើសគណៈកម្មការដោយគុណភាព។ មាត្រា II, §2, រដ្ឋធម្មនុញ្ញរដ្ឋ Virginia (1971).

7។ ជម្រើសបក្ស។ អ្នកមិនចាំបាច់ត្រូវតែចុះឈ្មោះជាមួយបក្សទេ ប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬសមាជិក

8។ សាសន៍ ឬក្រុមជនជាតិ

សូមទុកឲ្យនៅទំនេរ។

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះក្នុងរដ្ឋ Virginia អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- ស្នាក់នៅរដ្ឋ Virginia និងនៅកន្លែងដែលអ្នកចង់បោះឆ្នោត

- មានអាយុ 18 ឆ្នាំត្រឹមខែឧសភា ឬខែវិច្ឆិកានៃការបោះឆ្នោតសកលបន្ទាប់
- មិនត្រូវបានផ្ដន្ទាទោសឧក្រិដ្ឋឬបានទទួលសិទ្ធិពលរដ្ឋឡើងវិញ
- មិនត្រូវបានសម្រេចសេចក្ដីថាជាអសមត្ថភាពផ្នែកស្មារតីដោយគុណភាពរដ្ឋ

អាស័យដ្ឋានប្រៃសណីយ៍

ក្រុមប្រឹក្សារដ្ឋ Virginia
នៃការបោះឆ្នោត
1100 Bank Street, 1st floor
Richmond, VA 23219

រដ្ឋ Washington

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី24 ខែកញ្ញា ឆ្នាំ2012

កាលកំណត់ចុះឈ្មោះ — 29 ថ្ងៃមុនការបោះឆ្នោត (ឬផ្តល់ដោយបុគ្គលផ្ទាល់ទៅមន្ត្រីចុះឈ្មោះមូលដ្ឋានរហូតដល់ 8 ថ្ងៃមុនការបោះឆ្នោត)។

6។ លេខអត្តសញ្ញាណប័ណ្ណ អ្នកត្រូវផ្តល់លេខអត្តសញ្ញាណប័ណ្ណរដ្ឋឬប័ណ្ណបើកបរនៃរដ្ឋ Washington របស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបររបស់រដ្ឋ Washington ឬអត្តសញ្ញាណប័ណ្ណទេ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ការខកខានផ្តល់ព័ត៌មាននេះអាចរារាំងពាក្យស្នើសុំចុះឈ្មោះរបស់អ្នកពឹងលើការ។

7។ ជម្រើសបក្ស។ អ្នកមិនតម្រូវឲ្យបង្ហាញសម្ព័ន្ធបក្សរបស់អ្នកក្នុងការចុះឈ្មោះបោះឆ្នោតទេ។

8។ សាសន៍ ឬក្រុមជនជាតិ

សូមទុកឲ្យនៅទំនេរ។

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Washington អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅស្ថានស្របច្បាប់នៅរដ្ឋ Washington ខោនធីនិងកន្លែងរបស់អ្នកសម្រាប់រយៈពេល 30 ថ្ងៃមុនការបោះឆ្នោតដែលអ្នកចង់បោះឆ្នោត
- មានអាយុយ៉ាងតិច 18 ឆ្នាំនៅថ្ងៃបោះឆ្នោត

- មិនត្រូវបានផ្ដន្ទាទោសព្រហ្មទណ្ឌ លើកលែងតែត្រូវបានផ្តល់សម្បទាសិទ្ធិពលរដ្ឋឡើងវិញ

អាស័យដ្ឋានប្រៃសណីយ៍

រដ្ឋមន្ត្រី
ផ្នែកការបោះឆ្នោត
P.O. ប្រអប់ 40229
Olympia, WA 98504-0229

រដ្ឋ West Virginia

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី12 ខែកញ្ញា ឆ្នាំ2006

កាលកំណត់ចុះឈ្មោះ — 21 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ សូមបញ្ជូលលេខប័ណ្ណបើកបររបស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនមានលេខប័ណ្ណបើកបរ ឬលេខសន្តិសុខសង្គមទេ លេខសម្គាល់អត្តសញ្ញាណនឹងផ្តល់ឲ្យអ្នក។

7។ ជម្រើសបក្ស។ អ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬអនុសញ្ញា (លើកលែងតែសន្លឹកឆ្នោតនៃគណបក្សដែលអនុញ្ញាតអ្នកឯករាជ្យបោះឆ្នោត)

8។ សាសន៍ ឬក្រុមជនជាតិ

សូមទុកឲ្យនៅទំនេរ។

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះក្នុងរដ្ឋ West Virginia អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- រស់នៅក្នុងរដ្ឋ West Virginia នៅអាសយដ្ឋានខាងលើ
- មានអាយុ 18 ឆ្នាំ ឬដើម្បីបោះឆ្នោតបឋមត្រូវមានអាយុ 17 ឆ្នាំនិងត្រូវឈានចូលអាយុ 18 ឆ្នាំមុនការបោះឆ្នោតសកល
- មិនត្រូវស្ថិតក្រោមការផ្ដន្ទាទោសការរំខានបណ្តោះអាសន្ន ឬការឲ្យនៅក្រៅយុទ្ធសម្រាប់បទឧក្រិដ្ឋ ក្បត់ជាតិ ឬបន្តសន្តិកស្នាម
- មិនត្រូវបានសម្រេចសេចក្ដីថាជា "មនុស្សអសមត្ថភាពផ្នែកស្មារតី" ដោយគុណភាពមានសមត្ថកិច្ច

ការណែនាំរដ្ឋ

អាស័យដ្ឋានប្រៃសណីយ៍

រដ្ឋមន្ត្រី
Building 1, Suite 157-K
1900 Kanawha Blvd. East
Charleston, WV 25305-0770

212 East Washington Avenue, Third
Floor
P.O. ប្រអប់ 7984
Madison, WI 53707-7984

រដ្ឋ Wisconsin

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី05 ខែសីហា
ឆ្នាំ2013

រដ្ឋ Wyoming

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី01 ខែមីនា
ឆ្នាំ2006

កាលកំណត់ចុះឈ្មោះ — ផ្ញើតាមប្រៃសណីយ៍យ៉ាងតិចម្ភៃថ្ងៃមុនការបោះឆ្នោត នៅក្នុងប្រទេស ឬប្រទេសនៃការិយាល័យក្រុង ភូមិ ឬទីក្រុងរហូតដល់ម៉ោង 5:00 ល្ងាច ឬបិទការងារទោះបីយីកក្តី នៅថ្ងៃសុក្រមុនការបោះឆ្នោត ឬបានបំពេញនៅកន្លែងបោះឆ្នោតនៅថ្ងៃបោះឆ្នោត នៅកន្លែងបោះឆ្នោត

តាមផ្លូវច្បាប់រដ្ឋ Wyoming មិនអាចទទួលទម្រង់នេះទេ លើកលែងតែច្បាប់រដ្ឋត្រូវបានធ្វើវិសោធនកម្ម។

6។ លេខអត្តសញ្ញាណប័ណ្ណ សូមផ្តល់លេខអត្តសញ្ញាណប័ណ្ណដែលចេញដោយ DOT ឬប័ណ្ណបើកបររបស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណចេញដោយ DOT ទេ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។

7។ ជម្រើសបក្ស មិនបានកម្រិត។

8។ សាសន៍ ឬក្រុមជនជាតិ

មិនបានកម្រិត។

9។ ហត្ថលេខា ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Wisconsin អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- ស្នាក់នៅក្នុងរដ្ឋ Wisconsin និងស្នាក់នៅអាស័យដ្ឋានចុះឈ្មោះយ៉ាងតិច 28 ថ្ងៃ។
- មានអាយុ 18 ឆ្នាំ។
- មិនត្រូវផ្តន្ទាទោសក្បត់ជាតិ ឧក្រិដ្ឋ ឬបន្តិសន្តិកន្នោត ឬប្រសិនបើត្រូវបានផ្តន្ទាទោស រាល់សិទ្ធិពលរដ្ឋរបស់អ្នកត្រូវបានសម្បទាឡើងវិញ
- មិនត្រូវបានរកឃើញដោយកុលាការថា អសមត្ថភាពខាងយល់ដឹងនៃដំណើរការបោះឆ្នោត
- មិនបង្កើតឬទទួលប្រយោជន៍ពីការគ្រាន់ លំប្រាកដលើការស្រាយលើលទ្ធផលនៃការបោះឆ្នោត
- មិនបានបោះឆ្នោតនៅទីកន្លែងផ្សេង ប្រសិនបើចុះឈ្មោះនៅថ្ងៃបោះឆ្នោត

អាស័យដ្ឋានប្រៃសណីយ៍

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវរដ្ឋាភិបាល